



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ. ៤៩៨ ល.សហវ. ២០១៣

ប្រកាសរួម

ស្តីពី

ការផ្តល់សេវាសាធារណៈដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០២/០១២ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិស័យប្រៃសណីយ៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៧ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីទូរគមនាគមន៍

ទំព័រទី ១ នៃ ៥

- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៧៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលមាត្រា ២៦, មាត្រា ២៧, មាត្រា ២៨ និងមាត្រា ២៩ និងបំពេញបន្ថែមមាត្រា ២៩ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៤៥ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់និយ័តករទូរគមនាគមន៍កម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១១០ អនក្រ.បក ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីការផ្តល់ការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤០ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលតារាងពន្ធតែមប្រើសារពើពន្ធ
- បានឃើញប្រកាសអន្តរក្រសួងលេខ ១១២០ ប្រក.បទ.សហវ.ចមព ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីអាជ្ញាប័ណ្ណសេវាបញ្ជីឆាប់រហ័សអន្តរជាតិ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សង្ខេប

ប្រការ១ .-

ត្រូវបានអនុញ្ញាតឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អនុវត្តការប្រមូលចំណូលពីកម្រៃសេវាសាធារណៈសម្រាប់ជាគុណប្រយោជន៍ដល់ថវិកាជាតិ។

ប្រការ២ .-

សេវាសាធារណៈដែលផ្តល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានរៀបចំជាកម្រងសេវាសាធារណៈ ដែលមានរាយការណ៍អំពីប្រភេទសេវា តម្លៃសេវា រយៈពេលអតិបរមានៃការផ្តល់សេវា និងសុពលភាពទៅតាមប្រភេទសេវាសាធារណៈនីមួយៗ ដូចមានចែងក្នុងតារាងឧបសម្ព័ន្ធដែលភ្ជាប់នឹងប្រកាសរួមនេះ។

125
ទំព័រទី ២ នៃ ៥

ប្រការ៣ .-

ការកែសម្រួលភារកិច្ចលើការផ្តល់សេវាសាធារណៈ រវាងរដ្ឋបាលកណ្តាល និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវធ្វើប្រកាសនេះចំនួនមួយច្បាប់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជ្រាបជាព័ត៌មាន និងតាមដានការអនុវត្ត។

ប្រការ៤ .-

ទម្រង់បែបបទ នីតិវិធី និងលក្ខខណ្ឌសម្រាប់ការផ្តល់សេវាសាធារណៈដែលកំណត់ដោយប្រកាសរួមនេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ប្រការ៥ .-

ក្នុងករណីដែលលក្ខខណ្ឌនៃការផ្តល់សេវាសាធារណៈប្រភេទខ្លះ តម្រូវឱ្យអ្នកទទួលសេវាត្រូវកក់ប្រាក់ធានាការតម្កល់ និងការដកប្រាក់កក់ ត្រូវអនុវត្តតាមនីតិវិធីដែលកំណត់ដោយសភាពរំណែនាំលេខ ០០៤ សហវ. ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពីនីតិវិធីតម្កល់ និងដកប្រាក់ធានាការអនុវត្តកិច្ចសន្យា។

ប្រការ៦ .-

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវផ្សព្វផ្សាយជាសាធារណៈ ជាពិសេសនៅកន្លែងផ្តល់សេវាសាធារណៈ ត្រូវបិទផ្សាយប្រកាសរួម និងកម្រងសេវាសាធារណៈ ព្រមទាំងទម្រង់បែបបទ នីតិវិធី និងលក្ខខណ្ឌសម្រាប់ការផ្តល់សេវាដែលមានការពាក់ព័ន្ធ។

នៅកន្លែងផ្តល់សេវាសាធារណៈ ត្រូវរៀបចំឱ្យមានកន្លែងទទួលបណ្តឹងតវ៉ា ដែលអាចកើតមានឡើង ជាយថាហេតុ ជាពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដារសេវា ឬ មានការយកកម្រៃលើសការកំណត់ ឬការផ្តល់សេវាសាធារណៈមានការយឺតយ៉ាវហួសរយៈពេលអតិបរមាដែលបានកំណត់ជាដើម។

ការទទួលបណ្តឹងតវ៉ារបស់អតិថិជន ត្រូវមានការបើកទូលាយដោយមានដាក់ប្រអប់សំបុត្រ លេខទូរស័ព្ទសារអេឡិចត្រូនិក និងផ្តល់ឱកាសឱ្យអតិថិជនអាចធ្វើទំនាក់ទំនងប្តឹងទៅខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

ប្រការ៧ .-

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវរៀបចំទីកន្លែងជាក់លាក់ដែលមានលក្ខណៈជាច្រកចេញចូលតែមួយ និងមានមន្ត្រីប្រចាំការរៀងរាល់ម៉ោងធ្វើការ សម្រាប់ការបម្រើសេវាជូនអតិថិជនឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ត្រូវពិនិត្យលទ្ធភាពប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានភាពងាយស្រួល មានគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព។

ប្រការ៨ .-

រាល់ការទទួលប្រាក់ចំណូលដោយផ្ទាល់ជាសាច់ប្រាក់ ឬ ជាមូលប្បទានបំពេញ លើការប្រមូលចំណូលពិកម្រ សេវាសាធារណៈដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ដែលបើកផ្តល់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមប្រកាសលេខ ២៧២ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការដាក់ឱ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ និងសារាចរណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ៩ .-

រដ្ឋបាលកណ្តាលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ត្រូវ រៀបចំគម្រោងចំណូលថវិកាប្រចាំឆ្នាំដាច់ដោយឡែកពីគ្នា ដោយមានមូលដ្ឋានគ្រោងគិតចំណូលច្បាស់លាស់ និង គ្រោងចំណូលលម្អិតទៅតាមប្រភេទសេវាសាធារណៈនីមួយៗ យោងតាមភារកិច្ចប្រមូលចំណូលរៀងៗខ្លួន។

នៅពេលអនុវត្តចំណូល រដ្ឋបាលកណ្តាលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ខេត្ត ត្រូវទទួលខុសត្រូវប្រាក់កាសលើប្រាក់ចំណូលដែលប្រមូលបាន បង់ប្រាក់ចំណូល និងធ្វើ សលាកបំពេញចំណូលថវិកាជាតិ ព្រមទាំងចុះកិច្ចបញ្ជីកាតណនេយ្យស្តីពីកិច្ចប្រតិបត្តិការចំណូល និងកត់ត្រាតាមដាន ប្រាក់ចំណូលនៅក្នុងជំពូក គណនី អនុគណនី នៃមាតិកាចំណូលថវិកា។

ប្រការ១០ .-

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តចំណូលប្រចាំខែ និងប្រចាំឆ្នាំ ផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបាន មុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។

មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តចំណូលប្រចាំខែ និងប្រចាំឆ្នាំ ផ្ញើជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។

ប្រការ១១ .-

កម្រងសេវាសាធារណៈដូចមានចែងក្នុងតារាងឧបសម្ព័ន្ធដែលភ្ជាប់នឹងប្រកាសរួមនេះ អាចកែប្រែបាន តាមការចាំបាច់ តាមរយៈប្រកាសរួមរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។

ទំព័រទី ៤ នៃ ៥

ប្រការ១២ .-

ត្រូវបាននិរាករណ៍ប្រកាសរួមលេខ ៧០៦ សហវ.ប្រក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលត្រូវជំនួសដោយប្រកាសរួមនេះ។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសរួមនេះ ត្រូវទុកជានិរាករណ៍។

ប្រការ១៣ .-

អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវទទួលបន្ទុកអនុវត្តប្រកាសរួមនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ តទៅ។

ថ្ងៃអង្គារ ១២ ខែសីហា ឆ្នាំសករាជ្យព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨

នាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

នាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍



ត្រា ឃុំចិត្រ

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- អាជ្ញាធរសវនកម្មជាតិ
- អង្គភាពប្រឆាំងអំពើពុករលួយ
- សាលារាជធានី ខេត្ត
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

តារាងឧបសម្ព័ន្ធ



តាមប្រកាសរួមលេខ ៤៩៩ ត.ប.រ ចុះថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៨ ស្តីពីការផ្តល់សេវាសាធារណៈដោយរដ្ឋស្រាប់តែប្រកាសស្តីពីការផ្តល់សេវាសាធារណៈ

លេខរៀង ចំនួន សេវា	បរិយាយ	តម្លៃសេវា		រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
		ឯកតាគិត	ទឹកប្រាក់ (រៀល)		
	I. ការផ្តល់សេវាសាធារណៈ				
	ក. ការផ្តល់លិខិតអនុញ្ញាត/វិញ្ញាបនបត្រ				
	១ ការអនុញ្ញាតឱ្យលក់គ្រឿងសម្ភារបរិក្ខារកុំព្យូទ័រ និង/ឬ ឧបករណ៍អេឡិចត្រូនិកដែលបំបែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និង/ឬ សូហ្វវែរ				
១	- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក
២	- ទទួល និងពិនិត្យពាក្យស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាត	ពាក្យស្នើសុំ	មិនគិតថ្លៃ	១០ថ្ងៃ	០១លើក
៣	- លិខិតអនុញ្ញាត	លិខិតអនុញ្ញាត	១០០.០០០	១០ថ្ងៃ	០២ឆ្នាំ
	២ ការអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន				
៤	- ទទួលពិនិត្យពាក្យស្នើសុំ	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក
៥	- លិខិតអនុញ្ញាត	លិខិតអនុញ្ញាត	២០០.០០០	១០ថ្ងៃ	០១លើក
	៣ ការអនុញ្ញាតឱ្យបើកសាខាធ្វើអាជីវកម្មបម្រើសេវាបញ្ជីឆាប់រហ័សអន្តរជាតិ				
៦	- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១៥ថ្ងៃ	០១លើក
៧	- លិខិតអនុញ្ញាត	លិខិតអនុញ្ញាត	១.៣០០.០០០	១៥ថ្ងៃ	០១ឆ្នាំ

(Handwritten signature)

លេខរៀង ចំនួន សេវា	បរិយាយ	កម្រៃសេវា		រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃ/ម៉ោង)	សុពលភាព
		ឯកតាគិត	ទឹកប្រាក់ (រៀល)		
	៤ ការអនុញ្ញាតឱ្យឈប់ធ្វើអាជីវកម្មបម្រើសេវាបញ្ជីឆាប់រហ័សអន្តរជាតិ				
៨	- ទទួលពិនិត្យពាក្យស្នើសុំ	ពាក្យស្នើសុំ	មិនគិតថ្លៃ	១៥ថ្ងៃ	០១លើក
៩	- លិខិតអនុញ្ញាត	លិខិតអនុញ្ញាត	មិនគិតថ្លៃ	១៥ថ្ងៃ	០១ឆ្នាំ
	៥ ការអនុញ្ញាតឱ្យចុះឈ្មោះប្រើប្រាស់គេហទំព័រ (.kh)				
១០	- សម្រាប់រូបវន្តបុគ្គល ឬ នីតិបុគ្គលទូទៅមិនមែនជាស្ថាប័នរដ្ឋ (.kh)	គេហទំព័រ	១២០.០០០	១០ថ្ងៃ	០១ឆ្នាំ
១១	- សម្រាប់ស្ថានប័នរដ្ឋ (.gov.kh)	គេហទំព័រ	មិនគិតថ្លៃ	១០ថ្ងៃ	០១ឆ្នាំ
១២	- សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (.per.kh)	គេហទំព័រ	៤០.០០០	១០ថ្ងៃ	០១ឆ្នាំ
	៦ ការទទួលស្គាល់គុណវុឌ្ឍិជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារកុំព្យូទ័រ និង/ឬ ឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន និង/ឬ សូហ្វវែរ				
១៣	- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក
១៤	- ទទួល និងពិនិត្យពាក្យស្នើសុំបន្តសុពលភាពវិញ្ញាបនបត្រ	ពាក្យស្នើសុំ	មិនគិតថ្លៃ	១០ថ្ងៃ	០១លើក
១៥	- វិញ្ញាបនបត្រ	វិញ្ញាបនបត្រ	៣.០០០.០០០	១០ថ្ងៃ	០៣ឆ្នាំ
	៧ ការទទួលស្គាល់គុណវុឌ្ឍិជាភ្នាក់ងារចែកចាយគ្រឿងសម្ភារបរិក្ខារកុំព្យូទ័រ និង/ឬ ឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន និង/ឬ សូហ្វវែរ				
១៦	- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក
១៧	- ទទួល និងពិនិត្យពាក្យស្នើសុំបន្តសុពលភាពវិញ្ញាបនបត្រ	ពាក្យស្នើសុំ	មិនគិតថ្លៃ	១០ថ្ងៃ	០១លើក
១៨	- កម្រៃវិញ្ញាបនបត្រ	វិញ្ញាបនបត្រ	២.០០០.០០០	១០ថ្ងៃ	០៣ឆ្នាំ

(Handwritten signature)

លេខរៀង ចំនួន សេវា	បរិយាយ	កម្ពុជា ព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ			រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
		ឯកតាគិត	ទឹកប្រាក់ (រៀល)			
	៨ ការទទួលស្គាល់យថាប្រភេទនៃគ្រឿងសម្ភារបរិក្ខាកុំព្យូទ័រ និង/ឬ ឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន					
១៩	- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក	
២០	- វិញ្ញាបនបត្រ (ឧបករណ៍ប្រភេទ ក)	ម៉ឺនុយ	៦.០០០.០០០	១០ថ្ងៃ	អចិន្ត្រៃយ៍	
២១	- វិញ្ញាបនបត្រ (ឧបករណ៍ប្រភេទ ខ)	ម៉ឺនុយ	៥.០០០.០០០	១០ថ្ងៃ	អចិន្ត្រៃយ៍	
	៩ ការផលិត ការផ្គុំ ឬ ការដំឡើងគ្រឿងសម្ភារបរិក្ខាកុំព្យូទ័រ និង/ឬ ឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន					
២២	- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក	
២៣	- ទទួល និងពិនិត្យពាក្យស្នើសុំបន្តសុពលភាពវិញ្ញាបនបត្រ	ពាក្យស្នើសុំ	មិនគិតថ្លៃ	១០ថ្ងៃ	០១លើក	
២៤	- វិញ្ញាបនបត្រ	វិញ្ញាបនបត្រ	២.០០០.០០០	១០ថ្ងៃ	០៣ឆ្នាំ	
	១០ ការផលិតសូហ្វវែរ					
២៥	- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក	
២៦	- ទទួល និងពិនិត្យពាក្យស្នើសុំបន្តសុពលភាពវិញ្ញាបនបត្រ	ពាក្យស្នើសុំ	មិនគិតថ្លៃ	១០ថ្ងៃ	០១លើក	
២៧	- វិញ្ញាបនបត្រ	វិញ្ញាបនបត្រ	១.០០០.០០០	១០ថ្ងៃ	០៣ឆ្នាំ	
	១១ ការនាំចេញគ្រឿងសម្ភារបរិក្ខាកុំព្យូទ័រ និង/ឬ ឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និង/ឬ សូហ្វវែរ					
២៨	- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក	
២៩	- ទទួល និងពិនិត្យពាក្យស្នើសុំបន្តសុពលភាពវិញ្ញាបនបត្រ	ពាក្យស្នើសុំ	មិនគិតថ្លៃ	១០ថ្ងៃ	០១លើក	
៣០	- វិញ្ញាបនបត្រ	វិញ្ញាបនបត្រ	១.០០០.០០០	១០ថ្ងៃ	០៣ឆ្នាំ	

លេខរៀង ចំនួន សេវា	បរិយាយ		តម្លៃសេវា		រយៈពេលអតិបរមា	សុពលភាព
			ឯកតាគិត	ទឹកប្រាក់ (រៀល)	នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	
	១២	សេវាអនឡាញ				
៣១		- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក
៣២		- ទទួល និងពិនិត្យពាក្យស្នើសុំបន្តសុពលភាពវិញ្ញាបនបត្រ	ពាក្យស្នើសុំ	មិនគិតថ្លៃ	១០ថ្ងៃ	០១លើក
៣៣		- វិញ្ញាបនបត្រ	វិញ្ញាបនបត្រ	១.០០០.០០០	១០ថ្ងៃ	០៣ឆ្នាំ
	១៣	ការផ្តល់សេវាប្រឹក្សា និងសេវាបច្ចេកទេសផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន				
៣៤		- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក
៣៥		- ទទួល និងពិនិត្យពាក្យស្នើសុំបន្តសុពលភាពវិញ្ញាបនបត្រ	ពាក្យស្នើសុំ	មិនគិតថ្លៃ	១០ថ្ងៃ	០១លើក
៣៦		- វិញ្ញាបនបត្រ	វិញ្ញាបនបត្រ	១.០០០.០០០	១០ថ្ងៃ	០៣ឆ្នាំ
	ខ.	ការផ្តល់អាជ្ញាប័ណ្ណ				
	១	ការផលិត ឬ ការផ្គុំគ្រឿងសម្ភារបរិក្ខាកុំព្យូទ័រ និង/ឬ ឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និង/ឬ សូហ្វវ័រជា លក្ខណៈឧស្សាហកម្ម				
៣៧		- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១២ថ្ងៃ	០១លើក
៣៨		- ទទួលពិនិត្យពាក្យស្នើសុំបន្តសុពលភាពអាជ្ញាប័ណ្ណ	ពាក្យស្នើសុំ	មិនគិតថ្លៃ	១២ថ្ងៃ	០១លើក
៣៩		- កម្រៃអាជ្ញាប័ណ្ណ	អាជ្ញាប័ណ្ណ	៣% នៃចំណូលដុលប្រចាំឆ្នាំ	១២ថ្ងៃ	១៥ឆ្នាំ

លេខរៀង ចំនួន សេវា	បរិយាយ		តម្លៃសេវា		រយៈពេលអតិបរមា		សុពលភាព
			ឯកតាគិត	ទឹកប្រាក់ (រៀល)	នៃការផ្តល់សេវា (ថ្ងៃធ្វើការ)		
	២	ការបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ					
៤០		- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១២ថ្ងៃ	០១លើក	
៤១		- ទទួលពិនិត្យពាក្យស្នើសុំបន្តសុពលភាពអាជ្ញាប័ណ្ណ	ពាក្យស្នើសុំ	មិនគិតថ្លៃ	១២ថ្ងៃ	០១លើក	
៤២		- កម្រៃអាជ្ញាប័ណ្ណ	អាជ្ញាប័ណ្ណ	៣% នៃចំណូលដុលប្រចាំឆ្នាំ	១២ថ្ងៃ	១៥ឆ្នាំ	
	៣	ការបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន					
៤៣		- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១២ថ្ងៃ	០១លើក	
៤៤		- ទទួលពិនិត្យពាក្យស្នើសុំបន្តសុពលភាពអាជ្ញាប័ណ្ណ	ពាក្យស្នើសុំ	មិនគិតថ្លៃ	១២ថ្ងៃ	០១លើក	
៤៥		- កម្រៃអាជ្ញាប័ណ្ណ	អាជ្ញាប័ណ្ណ	៣% នៃចំណូលដុលប្រចាំឆ្នាំ	១២ថ្ងៃ	១៥ឆ្នាំ	
៤៦	៤	ការផ្តល់សេវាដល់ក្រសួង ស្ថាប័នរដ្ឋ នូវសេវាដំណើរការម៉ាស៊ីនមេ ក្នុងមជ្ឈមណ្ឌលទិន្នន័យរដ្ឋាភិបាល	ករណី	មិនគិតថ្លៃ	១២ថ្ងៃ	អចិន្ត្រៃយ៍	
៤៧	៥	ការផ្តល់សេវាដល់ក្រសួង ស្ថាប័នរដ្ឋ នូវសេវាបង្ហាត់បង្រៀនបច្ចេកទេស	ករណី	មិនគិតថ្លៃ	១២ថ្ងៃ	អចិន្ត្រៃយ៍	
	៦	ការផ្តល់អាជ្ញាប័ណ្ណសេវាបញ្ជីឈ្មោះរហ័សអន្តរជាតិ					
៤៨		- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១៥ថ្ងៃ	០១លើក	
៤៩		- អាជ្ញាប័ណ្ណ	អាជ្ញាប័ណ្ណ	៤.២០០.០០០	១៥ថ្ងៃ	០១ឆ្នាំ	

លេខរៀង ចំនួន សេវា	បរិយាយ		តម្លៃសេវា		រយៈពេលអតិបរមា		សុពលភាព
			ឯកតាគិត	ទឹកប្រាក់ (រៀល)	នៃការផ្តល់សេវា (ថ្ងៃ/ម៉ោង)		
	៧	ការផ្តល់អាជ្ញាប័ណ្ណវិទ្យុប្រភេទ MF					
		ក.វិទ្យុប្រភេទ MF ចល័ត					
៥០		- វិទ្យុប្រភេទ MF ចល័ត អានុភាព 15W បន្ទ្រាបង់ 3kHz	គ្រឿង	១២៦.០០០	១០ថ្ងៃ	០១ឆ្នាំ	
៥១		- វិទ្យុប្រភេទ MF ចល័ត អានុភាព 25W បន្ទ្រាបង់ 3kHz	គ្រឿង	១៥៦.០០០	១០ថ្ងៃ	០១ឆ្នាំ	
៥២		- វិទ្យុប្រភេទ MF ចល័ត អានុភាព 45W បន្ទ្រាបង់ 3kHz	គ្រឿង	២១៦.០០០	១០ថ្ងៃ	០១ឆ្នាំ	
៥៣		- វិទ្យុប្រភេទ MF ចល័ត អានុភាព 50W បន្ទ្រាបង់ 3kHz	គ្រឿង	២៣១.០០០	១០ថ្ងៃ	០១ឆ្នាំ	
៥៤		- វិទ្យុប្រភេទ MF ចល័ត អានុភាព 60W បន្ទ្រាបង់ 3kHz	គ្រឿង	២៦១.០០០	១០ថ្ងៃ	០១ឆ្នាំ	
៥៥		- វិទ្យុប្រភេទ MF ចល័ត អានុភាព 75W បន្ទ្រាបង់ 3kHz	គ្រឿង	៣០៦.០០០	១០ថ្ងៃ	០១ឆ្នាំ	
៥៦		- វិទ្យុប្រភេទ MF ចល័ត អានុភាព 100W បន្ទ្រាបង់ 3kHz	គ្រឿង	៣៨១.០០០	១០ថ្ងៃ	០១ឆ្នាំ	
៥៧		- វិទ្យុប្រភេទ MF ចល័ត អានុភាព 125W បន្ទ្រាបង់ 3kHz	គ្រឿង	៤៥៦.០០០	១០ថ្ងៃ	០១ឆ្នាំ	
៥៨		- វិទ្យុប្រភេទ MF ចល័ត អានុភាព 150W បន្ទ្រាបង់ 3kHz	គ្រឿង	៥៣១.០០០	១០ថ្ងៃ	០១ឆ្នាំ	
៥៩		- វិទ្យុប្រភេទ MF ចល័ត ដែលមានអានុភាព X គិតជា Watt និងបន្ទ្រាបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	៦០.០០០ + ៣.០០០X + ៧.០០០Y	១០ថ្ងៃ	០១ឆ្នាំ	
		ខ.វិទ្យុប្រភេទ MF អចល័ត					
៦០		- វិទ្យុប្រភេទ MF អចល័ត អានុភាព 15W បន្ទ្រាបង់ 3kHz	គ្រឿង	១១១.០០០	១០ថ្ងៃ	០១ឆ្នាំ	
៦១		- វិទ្យុប្រភេទ MF អចល័ត អានុភាព 25W បន្ទ្រាបង់ 3kHz	គ្រឿង	១៣១.០០០	១០ថ្ងៃ	០១ឆ្នាំ	

លេខរៀង ចំនួន សេវា	បរិយាយ	តម្លៃសេវា		រយៈពេលអតិបរមា	
		ឯកតាគិត	ទឹកប្រាក់ (រៀល)	នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
៦២	- វិទ្យុប្រភេទ MF អចល័ត អានុភាព 45W បន្ទារបង់ 3kHz	គ្រឿង	១៧១.០០០	១០ថ្ងៃ	០១ឆ្នាំ
៦៣	- វិទ្យុប្រភេទ MF អចល័ត អានុភាព 50W បន្ទារបង់ 3kHz	គ្រឿង	១៨១.០០០	១០ថ្ងៃ	០១ឆ្នាំ
៦៤	- វិទ្យុប្រភេទ MF អចល័ត អានុភាព 60W បន្ទារបង់ 3kHz	គ្រឿង	២០១.០០០	១០ថ្ងៃ	០១ឆ្នាំ
៦៥	- វិទ្យុប្រភេទ MF អចល័ត អានុភាព 75W បន្ទារបង់ 3kHz	គ្រឿង	២៣១.០០០	១០ថ្ងៃ	០១ឆ្នាំ
៦៦	- វិទ្យុប្រភេទ MF អចល័ត អានុភាព 100W បន្ទារបង់ 3kHz	គ្រឿង	២៨១.០០០	១០ថ្ងៃ	០១ឆ្នាំ
៦៧	- វិទ្យុប្រភេទ MF អចល័ត អានុភាព 125W បន្ទារបង់ 3kHz	គ្រឿង	៣៣១.០០០	១០ថ្ងៃ	០១ឆ្នាំ
៦៨	- វិទ្យុប្រភេទ MF អចល័ត អានុភាព 150W បន្ទារបង់ 3kHz	គ្រឿង	៣៨១.០០០	១០ថ្ងៃ	០១ឆ្នាំ
៦៩	- វិទ្យុប្រភេទ MF អចល័ត ដែលមានអានុភាព X គិតជា Watt និងបន្ទារបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	៦០.០០០ + ២.០០០X + ៧.០០០Y	១០ថ្ងៃ	០១ឆ្នាំ
៨	ការផ្តល់អាជ្ញាប័ណ្ណវិទ្យុប្រភេទ HF (PTT: Push To Talk)				
	ក.វិទ្យុប្រភេទ HF ចល័ត				
៧០	- វិទ្យុប្រភេទ HF ចល័ត អានុភាព 12W បន្ទារបង់ 6kHz	គ្រឿង	១៣៨.០០០	១០ថ្ងៃ	០១ឆ្នាំ
៧១	- វិទ្យុប្រភេទ HF ចល័ត អានុភាព 15W បន្ទារបង់ 6kHz	គ្រឿង	១៤៧.០០០	១០ថ្ងៃ	០១ឆ្នាំ
៧២	- វិទ្យុប្រភេទ HF ចល័ត អានុភាព 25W បន្ទារបង់ 6kHz	គ្រឿង	១៧៧.០០០	១០ថ្ងៃ	០១ឆ្នាំ
៧៣	- វិទ្យុប្រភេទ HF ចល័ត អានុភាព 45W បន្ទារបង់ 6kHz	គ្រឿង	២៣៧.០០០	១០ថ្ងៃ	០១ឆ្នាំ
៧៤	- វិទ្យុប្រភេទ HF ចល័ត អានុភាព 50W បន្ទារបង់ 6kHz	គ្រឿង	២៥២.០០០	១០ថ្ងៃ	០១ឆ្នាំ

លេខរៀង ចំនួន សេវា	បរិយាយ	តម្លៃសេវា			សុពលភាព
		ឯកតាគិត	ទឹកប្រាក់ (រៀល)	រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	
៧៥	- វិទ្យុប្រភេទ HF ចល័ត អានុភាព 60W បន្ទាបបង់ 6kHz	គ្រឿង	២៨២.០០០	១០ថ្ងៃ	០១ឆ្នាំ
៧៦	- វិទ្យុប្រភេទ HF ចល័ត អានុភាព 75W បន្ទាបបង់ 6kHz	គ្រឿង	៣២៧.០០០	១០ថ្ងៃ	០១ឆ្នាំ
៧៧	- វិទ្យុប្រភេទ HF ចល័ត អានុភាព 100W បន្ទាបបង់ 6kHz	គ្រឿង	៤០២.០០០	១០ថ្ងៃ	០១ឆ្នាំ
៧៨	- វិទ្យុប្រភេទ HF ចល័ត អានុភាព 125W បន្ទាបបង់ 6kHz	គ្រឿង	៤៧៧.០០០	១០ថ្ងៃ	០១ឆ្នាំ
៧៩	- វិទ្យុប្រភេទ HF ចល័ត អានុភាព 150W បន្ទាបបង់ 6kHz	គ្រឿង	៥៥២.០០០	១០ថ្ងៃ	០១ឆ្នាំ
៨០	- វិទ្យុប្រភេទ HF ចល័ត ដែលមានអានុភាព X គិតជា Watt និងបន្ទាបបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	៦០.០០០ + ៣.០០០X + ៧.០០០Y	១០ថ្ងៃ	០១ឆ្នាំ
ខ.វិទ្យុប្រភេទ HF អចល័ត					
៨១	- វិទ្យុប្រភេទ HF អចល័ត អានុភាព 12W បន្ទាបបង់ 6kHz	គ្រឿង	១២០.០០០	១០ថ្ងៃ	០១ឆ្នាំ
៨២	- វិទ្យុប្រភេទ HF អចល័ត អានុភាព 15W បន្ទាបបង់ 6kHz	គ្រឿង	១២៤.៥០០	១០ថ្ងៃ	០១ឆ្នាំ
៨៣	- វិទ្យុប្រភេទ HF អចល័ត អានុភាព 25W បន្ទាបបង់ 6kHz	គ្រឿង	១៣៩.៥០០	១០ថ្ងៃ	០១ឆ្នាំ
៨៤	- វិទ្យុប្រភេទ HF អចល័ត អានុភាព 45W បន្ទាបបង់ 6kHz	គ្រឿង	១៦៩.៥០០	១០ថ្ងៃ	០១ឆ្នាំ
៨៥	- វិទ្យុប្រភេទ HF អចល័ត អានុភាព 50W បន្ទាបបង់ 6kHz	គ្រឿង	១៧៧.០០០	១០ថ្ងៃ	០១ឆ្នាំ
៨៦	- វិទ្យុប្រភេទ HF អចល័ត អានុភាព 60W បន្ទាបបង់ 6kHz	គ្រឿង	១៩២.០០០	១០ថ្ងៃ	០១ឆ្នាំ
៨៧	- វិទ្យុប្រភេទ HF អចល័ត អានុភាព 75W បន្ទាបបង់ 6kHz	គ្រឿង	២១៤.៥០០	១០ថ្ងៃ	០១ឆ្នាំ
៨៨	- វិទ្យុប្រភេទ HF អចល័ត អានុភាព 100W បន្ទាបបង់ 6kHz	គ្រឿង	២៥២.០០០	១០ថ្ងៃ	០១ឆ្នាំ

លេខរៀង ចំនួន សេវា	បរិយាយ	តម្លៃសេវា		រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
		ឯកតាគិត	ទឹកប្រាក់ (រៀល)		
៨៩	- វិទ្យុប្រភេទ HF អចល័ត អានុភាព 125W បន្ទាបបង់ 6kHz	គ្រឿង	២៨៩.៥០០	១០ថ្ងៃ	០១ឆ្នាំ
៩០	- វិទ្យុប្រភេទ HF អចល័ត អានុភាព 150W បន្ទាបបង់ 6kHz	គ្រឿង	៣២៧.០០០	១០ថ្ងៃ	០១ឆ្នាំ
៩១	- វិទ្យុប្រភេទ HF អចល័ត ដែលមានអានុភាព X គិតជា Watt និងបន្ទាបបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	៦០.០០០ + ១.៥០០X + ៧.០០០Y	១០ថ្ងៃ	០១ឆ្នាំ
៩	ការផ្តល់អាជ្ញាប័ណ្ណហ្វ្រេកង់សំរាប់វិទ្យុទាក់ទងប្រភេទ VHF ចល័ត មានវិសាលភាពប្រើប្រាស់ទូទាំងប្រទេស				
៩២	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 3W បន្ទាបបង់ 25kHz	គ្រឿង	៥០.៤០០	១០ថ្ងៃ	០១ឆ្នាំ
៩៣	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 5W បន្ទាបបង់ 25kHz	គ្រឿង	៥៤.០០០	១០ថ្ងៃ	០១ឆ្នាំ
៩៤	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 7W បន្ទាបបង់ 25kHz	គ្រឿង	៥៧.៦០០	១០ថ្ងៃ	០១ឆ្នាំ
៩៥	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 12W បន្ទាបបង់ 25kHz	គ្រឿង	៦៦.៦០០	១០ថ្ងៃ	០១ឆ្នាំ
៩៦	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 15W បន្ទាបបង់ 25kHz	គ្រឿង	៧២.០០០	១០ថ្ងៃ	០១ឆ្នាំ
៩៧	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 25W បន្ទាបបង់ 25kHz	គ្រឿង	៩០.០០០	១០ថ្ងៃ	០១ឆ្នាំ
៩៨	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 45W បន្ទាបបង់ 25kHz	គ្រឿង	១២៦.០០០	១០ថ្ងៃ	០១ឆ្នាំ
៩៩	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 50W បន្ទាបបង់ 25kHz	គ្រឿង	១៣៥.០០០	១០ថ្ងៃ	០១ឆ្នាំ
១០០	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 60W បន្ទាបបង់ 25kHz	គ្រឿង	១៥៣.០០០	១០ថ្ងៃ	០១ឆ្នាំ
១០១	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 110W បន្ទាបបង់ 25kHz	គ្រឿង	២៤៣.០០០	១០ថ្ងៃ	០១ឆ្នាំ
១០២	- វិទ្យុប្រភេទ VHF ចល័ត ដែលមានអានុភាព X គិតជា Watt និងបន្ទាបបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	២៥.០០០ + ១.៨០០X + ៨០០Y	១០ថ្ងៃ	០១ឆ្នាំ

លេខរៀង ចំនួន សេវា	បរិយាយ	តម្លៃសេវា		រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
		ឯកតាគិត	ទឹកប្រាក់ (រៀល)		
	១០ ការផ្តល់អាជ្ញាប័ណ្ណហ្វ្រេកង់សំរាប់ទូរទាត់ប្រភេទ VHF ចល័ត មានវិសាលភាពប្រើប្រាស់ក្នុងរាជធានី ឬ ខេត្ត				
១០៣	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 3W បន្ទ្រាបង់ 25kHz	គ្រឿង	៤៩.៥០០	១០ថ្ងៃ	០១ឆ្នាំ
១០៤	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 5W បន្ទ្រាបង់ 25kHz	គ្រឿង	៥២.៥០០	១០ថ្ងៃ	០១ឆ្នាំ
១០៥	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 7W បន្ទ្រាបង់ 25kHz	គ្រឿង	៥៥.៥០០	១០ថ្ងៃ	០១ឆ្នាំ
១០៦	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 12W បន្ទ្រាបង់ 25kHz	គ្រឿង	៦៣.០០០	១០ថ្ងៃ	០១ឆ្នាំ
១០៧	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 15W បន្ទ្រាបង់ 25kHz	គ្រឿង	៦៧.៥០០	១០ថ្ងៃ	០១ឆ្នាំ
១០៨	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 25W បន្ទ្រាបង់ 25kHz	គ្រឿង	៨២.៥០០	១០ថ្ងៃ	០១ឆ្នាំ
១០៩	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 45W បន្ទ្រាបង់ 25kHz	គ្រឿង	១១២.៥០០	១០ថ្ងៃ	០១ឆ្នាំ
១១០	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 50W បន្ទ្រាបង់ 25kHz	គ្រឿង	១២០.០០០	១០ថ្ងៃ	០១ឆ្នាំ
១១១	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 60W បន្ទ្រាបង់ 25kHz	គ្រឿង	១៣៥.០០០	១០ថ្ងៃ	០១ឆ្នាំ
១១២	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 110W បន្ទ្រាបង់ 25kHz	គ្រឿង	២១០.០០០	១០ថ្ងៃ	០១ឆ្នាំ
១១៣	- វិទ្យុប្រភេទ VHF ចល័ត ដែលមានអានុភាព X គិតជា Watt និងបន្ទ្រាបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	២៥.០០០ + ១.៥០០X + ៨០០Y	១០ថ្ងៃ	០១ឆ្នាំ
	១១ ការផ្តល់អាជ្ញាប័ណ្ណហ្វ្រេកង់សំរាប់ទូរទាត់ប្រភេទ VHF អចល័ត មានវិសាលភាពប្រើប្រាស់ក្នុងរាជធានី ឬ ខេត្ត				
១១៤	- វិទ្យុប្រភេទ VHF អចល័ត អានុភាព 3W បន្ទ្រាបង់ 25kHz	គ្រឿង	៤៨.០០០	១០ថ្ងៃ	០១ឆ្នាំ
១១៥	- វិទ្យុប្រភេទ VHF អចល័ត អានុភាព 5W បន្ទ្រាបង់ 25kHz	គ្រឿង	៥០.០០០	១០ថ្ងៃ	០១ឆ្នាំ





លេខរៀង ចំនួន សេវា	បរិយាយ	តម្លៃសេវា		រយៈពេលអតិបរមា	
		ទឹកប្រាក់ ឯកតាគិត (រៀល)	នៃការផ្តល់សេវា (ថ្ងៃអធ្យាស្រ័យ)	សុពលភាព	
១១៦	- វិទ្យុប្រភេទ VHF អចល័ត អានុភាព 7W បន្ទ្រាបបង់ 25kHz	ត្រៀម	៥២.០០០	១០ថ្ងៃ	០១ឆ្នាំ
១១៧	- វិទ្យុប្រភេទ VHF អចល័ត អានុភាព 12W បន្ទ្រាបបង់ 25kHz	ត្រៀម	៥៧.០០០	១០ថ្ងៃ	០១ឆ្នាំ
១១៨	- វិទ្យុប្រភេទ VHF អចល័ត អានុភាព 15W បន្ទ្រាបបង់ 25kHz	ត្រៀម	៦០.០០០	១០ថ្ងៃ	០១ឆ្នាំ
១១៩	- វិទ្យុប្រភេទ VHF អចល័ត អានុភាព 25W បន្ទ្រាបបង់ 25kHz	ត្រៀម	៧០.០០០	១០ថ្ងៃ	០១ឆ្នាំ
១២០	- វិទ្យុប្រភេទ VHF អចល័ត អានុភាព 45W បន្ទ្រាបបង់ 25kHz	ត្រៀម	៩០.០០០	១០ថ្ងៃ	០១ឆ្នាំ
១២១	- វិទ្យុប្រភេទ VHF អចល័ត អានុភាព 50W បន្ទ្រាបបង់ 25kHz	ត្រៀម	៩៥.០០០	១០ថ្ងៃ	០១ឆ្នាំ
១២២	- វិទ្យុប្រភេទ VHF អចល័ត អានុភាព 60W បន្ទ្រាបបង់ 25kHz	ត្រៀម	១០៥.០០០	១០ថ្ងៃ	០១ឆ្នាំ
១២៣	- វិទ្យុប្រភេទ VHF អចល័ត អានុភាព 110W បន្ទ្រាបបង់ 25kHz	ត្រៀម	១៥៥.០០០	១០ថ្ងៃ	០១ឆ្នាំ
១២៤	- វិទ្យុប្រភេទ VHF អចល័ត ដែលមានអានុភាព X គិតជា Watt និងបន្ទ្រាបបង់ Y គិតជា KHz ផ្សេងពីខាងលើ	ត្រៀម	២៥.០០០ + ១.០០០X + ៨០០Y	១០ថ្ងៃ	០១ឆ្នាំ
១២	ការផ្តល់អាជ្ញាប័ណ្ណហ្វ្រេកង់សំរាប់ទូរទស្សន៍ប្រភេទ UHF ចល័ត មានវិសាលភាពប្រើប្រាស់ទូទាំងប្រទេស				
១២៥	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 3W បន្ទ្រាបបង់ 25kHz	ត្រៀម	៤៩.៥០០	១០ថ្ងៃ	០១ឆ្នាំ
១២៦	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 4W បន្ទ្រាបបង់ 25kHz	ត្រៀម	៥១.០០០	១០ថ្ងៃ	០១ឆ្នាំ
១២៧	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 5W បន្ទ្រាបបង់ 25kHz	ត្រៀម	៥២.៥០០	១០ថ្ងៃ	០១ឆ្នាំ
១២៨	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 7W បន្ទ្រាបបង់ 25kHz	ត្រៀម	៥៥.៥០០	១០ថ្ងៃ	០១ឆ្នាំ
១២៩	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 12W បន្ទ្រាបបង់ 25kHz	ត្រៀម	៦៣.០០០	១០ថ្ងៃ	០១ឆ្នាំ

លេខរៀង ចំនួន សេវា	បរិយាយ	តម្លៃសេវា		រយៈពេលអតិបរមា	សុពលភាព
		ទឹកប្រាក់ (រៀល)	នៃការផ្តល់សេវា (ថ្ងៃធ្វើការ)		
១៣០	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 15W បន្ទាបបង់ 25kHz	ត្រឡប់	៦៧.៥០០	១០ថ្ងៃ	០១ឆ្នាំ
១៣១	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 25W បន្ទាបបង់ 25kHz	ត្រឡប់	៨២.៥០០	១០ថ្ងៃ	០១ឆ្នាំ
១៣២	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 45W បន្ទាបបង់ 25kHz	ត្រឡប់	១១២.៥០០	១០ថ្ងៃ	០១ឆ្នាំ
១៣៣	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 50W បន្ទាបបង់ 25kHz	ត្រឡប់	១២០.០០០	១០ថ្ងៃ	០១ឆ្នាំ
១៣៤	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 60W បន្ទាបបង់ 25kHz	ត្រឡប់	១៣៥.០០០	១០ថ្ងៃ	០១ឆ្នាំ
១៣៥	- វិទ្យុប្រភេទ VHF ចល័ត អានុភាព 110W បន្ទាបបង់ 25kHz	ត្រឡប់	២១០.០០០	១០ថ្ងៃ	០១ឆ្នាំ
១៣៦	- វិទ្យុប្រភេទ VHF ចល័ត ដែលមានអានុភាព X គិតជា Watt និងបន្ទាបបង់ Y គិតជា KHz ផ្សេងពីខាងលើ	ត្រឡប់	២៥.០០០ + ១.៥០០X + ៨០០Y	១០ថ្ងៃ	០១ឆ្នាំ
១៣៧	ការផ្តល់អាជ្ញាប័ណ្ណហ្វ្រេកង់សំរាប់វិទ្យុទូរស័ព្ទប្រភេទ UHF ចល័ត មានវិសាលភាពប្រើប្រាស់ក្នុងរាជធានី ឬ ខេត្ត				
១៣៨	- វិទ្យុប្រភេទ UHF ចល័ត អានុភាព 3W បន្ទាបបង់ 25kHz	ត្រឡប់	៤៨.៩០០	១០ថ្ងៃ	០១ឆ្នាំ
១៣៩	- វិទ្យុប្រភេទ UHF ចល័ត អានុភាព 4W បន្ទាបបង់ 25kHz	ត្រឡប់	៥០.២០០	១០ថ្ងៃ	០១ឆ្នាំ
១៤០	- វិទ្យុប្រភេទ UHF ចល័ត អានុភាព 5W បន្ទាបបង់ 25kHz	ត្រឡប់	៥១.៥០០	១០ថ្ងៃ	០១ឆ្នាំ
១៤១	- វិទ្យុប្រភេទ UHF ចល័ត អានុភាព 7W បន្ទាបបង់ 25kHz	ត្រឡប់	៥៤.១០០	១០ថ្ងៃ	០១ឆ្នាំ
១៤២	- វិទ្យុប្រភេទ UHF ចល័ត អានុភាព 12W បន្ទាបបង់ 25kHz	ត្រឡប់	៦០.៦០០	១០ថ្ងៃ	០១ឆ្នាំ
១៤៣	- វិទ្យុប្រភេទ UHF ចល័ត អានុភាព 15W បន្ទាបបង់ 25kHz	ត្រឡប់	៦៤.៥០០	១០ថ្ងៃ	០១ឆ្នាំ
១៤៤	- វិទ្យុប្រភេទ UHF ចល័ត អានុភាព 25W បន្ទាបបង់ 25kHz	ត្រឡប់	៧៧.៥០០	១០ថ្ងៃ	០១ឆ្នាំ

លេខរៀង ចំនួន សេវា	បរិយាយ	តម្លៃសេវា		រយៈពេលអតិបរមា	សុពលភាព
		ឯកតាគិត	ទឹកប្រាក់ (រៀល)	នៃការផ្តល់សេវា (ថ្ងៃប្រចាំការ)	
១៤៤	- វិទ្យុប្រភេទ UHF ចល័ត អានុភាព 45W បន្ទាបបង់ 25kHz	គ្រឿង	១០៣.៥០០	១០ថ្ងៃ	០១ឆ្នាំ
១៤៥	- វិទ្យុប្រភេទ UHF ចល័ត អានុភាព 50W បន្ទាបបង់ 25kHz	គ្រឿង	១១០.០០០	១០ថ្ងៃ	០១ឆ្នាំ
១៤៦	- វិទ្យុប្រភេទ UHF ចល័ត អានុភាព 60W បន្ទាបបង់ 25kHz	គ្រឿង	១២៣.០០០	១០ថ្ងៃ	០១ឆ្នាំ
១៤៧	- វិទ្យុប្រភេទ UHF ចល័ត អានុភាព 110W បន្ទាបបង់ 25kHz	គ្រឿង	១៨៨.០០០	១០ថ្ងៃ	០១ឆ្នាំ
១៤៨	- វិទ្យុប្រភេទ UHF ចល័ត ដែលមានអានុភាព X គិតជា Watt និងបន្ទាបបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	២៥.០០០ + ១.៣០០X + ៨០០Y	១០ថ្ងៃ	០១ឆ្នាំ
	១៤ ការផ្តល់អាជ្ញាប័ណ្ណហ្វ្រេកង់សំរាប់វិទ្យុទាក់ទងប្រភេទ UHF អចល័ត មានវិសាលភាពប្រើប្រាស់ក្នុងរាជធានី ឬខេត្ត				
១៤៩	- វិទ្យុប្រភេទ UHF អចល័ត អានុភាព 3W បន្ទាបបង់ 25kHz	គ្រឿង	៤៨.០០០	១០ថ្ងៃ	០១ឆ្នាំ
១៥០	- វិទ្យុប្រភេទ UHF អចល័ត អានុភាព 4W បន្ទាបបង់ 25kHz	គ្រឿង	៤៩.០០០	១០ថ្ងៃ	០១ឆ្នាំ
១៥១	- វិទ្យុប្រភេទ UHF អចល័ត អានុភាព 5W បន្ទាបបង់ 25kHz	គ្រឿង	៥០.០០០	១០ថ្ងៃ	០១ឆ្នាំ
១៥២	- វិទ្យុប្រភេទ UHF អចល័ត អានុភាព 7W បន្ទាបបង់ 25kHz	គ្រឿង	៥២.០០០	១០ថ្ងៃ	០១ឆ្នាំ
១៥៣	- វិទ្យុប្រភេទ UHF អចល័ត អានុភាព 12W បន្ទាបបង់ 25kHz	គ្រឿង	៥៧.០០០	១០ថ្ងៃ	០១ឆ្នាំ
១៥៤	- វិទ្យុប្រភេទ UHF អចល័ត អានុភាព 15W បន្ទាបបង់ 25kHz	គ្រឿង	៦០.០០០	១០ថ្ងៃ	០១ឆ្នាំ
១៥៥	- វិទ្យុប្រភេទ UHF អចល័ត អានុភាព 25W បន្ទាបបង់ 25kHz	គ្រឿង	៧០.០០០	១០ថ្ងៃ	០១ឆ្នាំ
១៥៦	- វិទ្យុប្រភេទ UHF អចល័ត អានុភាព 45W បន្ទាបបង់ 25kHz	គ្រឿង	៩០.០០០	១០ថ្ងៃ	០១ឆ្នាំ
១៥៧	- វិទ្យុប្រភេទ UHF អចល័ត អានុភាព 50W បន្ទាបបង់ 25kHz	គ្រឿង	៩៥.០០០	១០ថ្ងៃ	០១ឆ្នាំ

លេខរៀង ចំនួន សេវា	បរិយាយ	កម្មវិធីសេវា		រយៈពេលអតិបរមា	
		ឯកតាគិត	ទឹកប្រាក់ (រៀល)	នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
១៥៨	- វិទ្យុប្រភេទ UHF អចល័ត អានុភាព 60W បន្ទាបបង់ 25kHz	គ្រឿង	១០៥.០០០	១០ថ្ងៃ	០១ឆ្នាំ
១៥៩	- វិទ្យុប្រភេទ UHF អចល័ត អានុភាព 110W បន្ទាបបង់ 25kHz	គ្រឿង	១៥៥.០០០	១០ថ្ងៃ	០១ឆ្នាំ
១៦០	- វិទ្យុប្រភេទ UHF អចល័ត ដែលមានអានុភាព X គិតជា Watt និងបន្ទាបបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	២៥.០០០ + ១.០០០X + ៨០០Y	១០ថ្ងៃ	០១ឆ្នាំ
១៥	ការផ្តល់អាជ្ញាប័ណ្ណសម្រាប់បរិក្ខារទំនាក់ទំនងក្នុងករណីមានការអនុញ្ញាតពិសេស				
	ក-វិទ្យុទាក់ទងអន្តរជាតិ				
	ក១.វិទ្យុទាក់ទងអន្តរជាតិប្រភេទ MF				
១៦១	- វិទ្យុទាក់ទងអន្តរជាតិ MF អានុភាព 25W បន្ទាបបង់ 3kHz	គ្រឿង	១៨៤.០០០	១០ថ្ងៃ	០១ឆ្នាំ
១៦២	- វិទ្យុទាក់ទងអន្តរជាតិ MF អានុភាព 45W បន្ទាបបង់ 3kHz	គ្រឿង	២៤៨.០០០	១០ថ្ងៃ	០១ឆ្នាំ
១៦៣	- វិទ្យុទាក់ទងអន្តរជាតិ MF អានុភាព 50W បន្ទាបបង់ 3kHz	គ្រឿង	២៦៤.០០០	១០ថ្ងៃ	០១ឆ្នាំ
១៦៤	- វិទ្យុទាក់ទងអន្តរជាតិ MF អានុភាព 60W បន្ទាបបង់ 3kHz	គ្រឿង	២៩៦.០០០	១០ថ្ងៃ	០១ឆ្នាំ
១៦៥	- វិទ្យុទាក់ទងអន្តរជាតិ MF អានុភាព 75W បន្ទាបបង់ 3kHz	គ្រឿង	៣៤៤.០០០	១០ថ្ងៃ	០១ឆ្នាំ
១៦៦	- វិទ្យុទាក់ទងអន្តរជាតិ MF អានុភាព 100W បន្ទាបបង់ 3kHz	គ្រឿង	៤២៤.០០០	១០ថ្ងៃ	០១ឆ្នាំ
១៦៧	- វិទ្យុទាក់ទងអន្តរជាតិ MF អានុភាព 125W បន្ទាបបង់ 3kHz	គ្រឿង	៥០៤.០០០	១០ថ្ងៃ	០១ឆ្នាំ
១៦៨	- វិទ្យុទាក់ទងអន្តរជាតិ MF អានុភាព 150W បន្ទាបបង់ 3kHz	គ្រឿង	៥៨៤.០០០	១០ថ្ងៃ	០១ឆ្នាំ
១៦៩	- វិទ្យុទាក់ទងអន្តរជាតិ MF ដែលមានអានុភាព X គិតជា Watt និងបន្ទាបបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	៨០.០០០ + ៣.២០០X + ៨.០០០Y	១០ថ្ងៃ	០១ឆ្នាំ

[Signature]

[Signature]

លេខរៀង ចំនួន សេវា	បរិយាយ	ឯកតាគិត	តម្លៃសេវា ទឹកប្រាក់ (រៀល)	រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
	ក២.វិទ្យុទាក់ទងអន្តរជាតិប្រភេទ HF				
១៧០	- វិទ្យុទាក់ទងអន្តរជាតិ HF អានុភាព 12W បន្ទារបង់ 6kHz	គ្រឿង	១៦៦.៤០០	១០ថ្ងៃ	០១ឆ្នាំ
១៧១	- វិទ្យុទាក់ទងអន្តរជាតិ HF អានុភាព 15W បន្ទារបង់ 6kHz	គ្រឿង	១៧៦.០០០	១០ថ្ងៃ	០១ឆ្នាំ
១៧២	- វិទ្យុទាក់ទងអន្តរជាតិ HF អានុភាព 25W បន្ទារបង់ 6kHz	គ្រឿង	២០៨.០០០	១០ថ្ងៃ	០១ឆ្នាំ
១៧៣	- វិទ្យុទាក់ទងអន្តរជាតិ HF អានុភាព 45W បន្ទារបង់ 6kHz	គ្រឿង	២៧២.០០០	១០ថ្ងៃ	០១ឆ្នាំ
១៧៤	- វិទ្យុទាក់ទងអន្តរជាតិ HF អានុភាព 50W បន្ទារបង់ 6kHz	គ្រឿង	២៨៨.០០០	១០ថ្ងៃ	០១ឆ្នាំ
១៧៥	- វិទ្យុទាក់ទងអន្តរជាតិ HF អានុភាព 60W បន្ទារបង់ 6kHz	គ្រឿង	៣២០.០០០	១០ថ្ងៃ	០១ឆ្នាំ
១៧៦	- វិទ្យុទាក់ទងអន្តរជាតិ HF អានុភាព 75W បន្ទារបង់ 6kHz	គ្រឿង	៣៦៨.០០០	១០ថ្ងៃ	០១ឆ្នាំ
១៧៧	- វិទ្យុទាក់ទងអន្តរជាតិ HF អានុភាព 100W បន្ទារបង់ 6kHz	គ្រឿង	៤៤៨.០០០	១០ថ្ងៃ	០១ឆ្នាំ
១៧៨	- វិទ្យុទាក់ទងអន្តរជាតិ HF អានុភាព 125W បន្ទារបង់ 6kHz	គ្រឿង	៥២៨.០០០	១០ថ្ងៃ	០១ឆ្នាំ
១៧៩	- វិទ្យុទាក់ទងអន្តរជាតិ HF អានុភាព 150W បន្ទារបង់ 6kHz	គ្រឿង	៦០៨.០០០	១០ថ្ងៃ	០១ឆ្នាំ
១៨០	- វិទ្យុទាក់ទងអន្តរជាតិ HF ដែលមានអានុភាព X គិតជា Watt និងបន្ទារបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	៨០.០០០ + ៣.២០០X + ៨.០០០Y	១០ថ្ងៃ	០១ឆ្នាំ
	ក៣.វិទ្យុទាក់ទងអន្តរជាតិប្រភេទ VHF				
១៨១	- វិទ្យុទាក់ទងអន្តរជាតិ VHF អានុភាព 3W បន្ទារបង់ 25kHz	គ្រឿង	២៨៩.៦០០	១០ថ្ងៃ	០១ឆ្នាំ
១៨២	- វិទ្យុទាក់ទងអន្តរជាតិ VHF អានុភាព 5W បន្ទារបង់ 25kHz	គ្រឿង	២៩៦.០០០	១០ថ្ងៃ	០១ឆ្នាំ

[Signature]

[Signature]

លេខរៀង ចំនួន សេវា	បរិយាយ	តម្លៃសេវា		រយៈពេលអតិបរមា	
		ឯកតាគិត	ទឹកប្រាក់ (រៀល)	នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
១៨៣	- វិទ្យុទាក់ទងអន្តរជាតិ VHF អានុភាព 7W បន្ទាបបង់ 25kHz	គ្រឿង	៣០២.៤០០	១០ថ្ងៃ	០១ឆ្នាំ
១៨៤	- វិទ្យុទាក់ទងអន្តរជាតិ VHF អានុភាព 12W បន្ទាបបង់ 25kHz	គ្រឿង	៣១៨.៤០០	១០ថ្ងៃ	០១ឆ្នាំ
១៨៥	- វិទ្យុទាក់ទងអន្តរជាតិ VHF អានុភាព 15W បន្ទាបបង់ 25kHz	គ្រឿង	៣២៨.០០០	១០ថ្ងៃ	០១ឆ្នាំ
១៨៦	- វិទ្យុទាក់ទងអន្តរជាតិ VHF អានុភាព 25W បន្ទាបបង់ 25kHz	គ្រឿង	៣៦០.០០០	១០ថ្ងៃ	០១ឆ្នាំ
១៨៧	- វិទ្យុទាក់ទងអន្តរជាតិ VHF អានុភាព 45W បន្ទាបបង់ 25kHz	គ្រឿង	៤២៤.០០០	១០ថ្ងៃ	០១ឆ្នាំ
១៨៨	- វិទ្យុទាក់ទងអន្តរជាតិ VHF អានុភាព 50W បន្ទាបបង់ 25kHz	គ្រឿង	៤៤០.០០០	១០ថ្ងៃ	០១ឆ្នាំ
១៨៩	- វិទ្យុទាក់ទងអន្តរជាតិ VHF អានុភាព 60W បន្ទាបបង់ 25kHz	គ្រឿង	៤៧២.០០០	១០ថ្ងៃ	០១ឆ្នាំ
១៩០	- វិទ្យុទាក់ទងអន្តរជាតិ VHF អានុភាព 110W បន្ទាបបង់ 25kHz	គ្រឿង	៦៣២.០០០	១០ថ្ងៃ	០១ឆ្នាំ
១៩១	- វិទ្យុទាក់ទងអន្តរជាតិ VHF ដែលមានអានុភាព X គិតជា Watt និងបន្ទាបបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	៨០.០០០ + ៣.២០០X + ៨.០០០Y	១០ថ្ងៃ	០១ឆ្នាំ
ក៤.វិទ្យុទាក់ទងអន្តរជាតិប្រភេទ UHF					
១៩២	- វិទ្យុទាក់ទងអន្តរជាតិ UHF អានុភាព 3W បន្ទាបបង់ 25kHz	គ្រឿង	២៨៩.៦០០	១០ថ្ងៃ	០១ឆ្នាំ
១៩៣	- វិទ្យុទាក់ទងអន្តរជាតិ UHF អានុភាព 4W បន្ទាបបង់ 25kHz	គ្រឿង	២៩២.៨០០	១០ថ្ងៃ	០១ឆ្នាំ
១៩៤	- វិទ្យុទាក់ទងអន្តរជាតិ UHF អានុភាព 5W បន្ទាបបង់ 25kHz	គ្រឿង	២៩៦.០០០	១០ថ្ងៃ	០១ឆ្នាំ
១៩៥	- វិទ្យុទាក់ទងអន្តរជាតិ UHF អានុភាព 7W បន្ទាបបង់ 25kHz	គ្រឿង	៣០២.៤០០	១០ថ្ងៃ	០១ឆ្នាំ
១៩៦	- វិទ្យុទាក់ទងអន្តរជាតិ UHF អានុភាព 12W បន្ទាបបង់ 25kHz	គ្រឿង	៣១៨.៤០០	១០ថ្ងៃ	០១ឆ្នាំ

លេខរៀង ចំនួន សេវា	បរិយាយ	តម្លៃសេវា			សុពលភាព
		ឯកតាគិត	ទឹកប្រាក់ (រៀល)	រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	
១៩៧	- វិទ្យុទាក់ទងអន្តរជាតិ UHF អានុភាព 15W បន្ទាបបង់ 25kHz	គ្រឿង	៣២៨.០០០	១០ថ្ងៃ	០១ឆ្នាំ
១៩៨	- វិទ្យុទាក់ទងអន្តរជាតិ UHF អានុភាព 25W បន្ទាបបង់ 25kHz	គ្រឿង	៣៦០.០០០	១០ថ្ងៃ	០១ឆ្នាំ
១៩៩	- វិទ្យុទាក់ទងអន្តរជាតិ UHF អានុភាព 45W បន្ទាបបង់ 25kHz	គ្រឿង	៤២៤.០០០	១០ថ្ងៃ	០១ឆ្នាំ
២០០	- វិទ្យុទាក់ទងអន្តរជាតិ UHF អានុភាព 50W បន្ទាបបង់ 25kHz	គ្រឿង	៤៤០.០០០	១០ថ្ងៃ	០១ឆ្នាំ
២០១	- វិទ្យុទាក់ទងអន្តរជាតិ UHF អានុភាព 60W បន្ទាបបង់ 25kHz	គ្រឿង	៤៧២.០០០	១០ថ្ងៃ	០១ឆ្នាំ
២០២	- វិទ្យុទាក់ទងអន្តរជាតិ UHF អានុភាព 110W បន្ទាបបង់ 25kHz	គ្រឿង	៦៣២.០០០	១០ថ្ងៃ	០១ឆ្នាំ
២០៣	- វិទ្យុទាក់ទងអន្តរជាតិ UHF ដែលមានអានុភាព X គិតជា Watt និងបន្ទាបបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	៨០.០០០ + ៣.២០០X + ៨.០០០Y	១០ថ្ងៃ	០១ឆ្នាំ
	ខ-VSAT សម្រាប់សំលេង ឬ ទិន្ននេសាទ (សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន)				
២០៤	- សួយសារប្រចាំខែ (Royalty Fee)	គ្រឿង	៨.០០០.០០០	១០ថ្ងៃ	១ខែ
២០៥	- អាជ្ញាប័ណ្ណប្រចាំឆ្នាំសម្រាប់ស្ថានីយមួយគ្រឿងៗ	គ្រឿង	១៦.០០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២០៦	គ-VSAT សម្រាប់បញ្ជូនរូបភាពទូរទស្សន៍ (ព្រឹត្តិការណ៍ពិសេស)	គ្រឿង	៤.០០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២០៧	ឃ-VSAT សម្រាប់សម្លេង ឬ ទិន្ននេសាទ (សំរាប់ប្រតិបត្តិការ)	គ្រឿង	៦.០០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២០៨	ង-VSAT សម្រាប់បញ្ជូនរូបភាពទូរទស្សន៍ក្នុង ឬ ក្រៅប្រទេស	គ្រឿង	៤.០០០.០០០	១០ថ្ងៃ	០១ឆ្នាំ
	១៦ ការផ្តល់អាជ្ញាប័ណ្ណហ្វ្រេកង់សំរាប់វិទ្យុផ្សាយសំឡេង AM ឬ SW				
២០៩	- វិទ្យុសំឡេង AM ឬ SW អានុភាព 1.000W បន្ទាបបង់ 6kHz	គ្រឿង	១.០៨០.០០០	១០ថ្ងៃ	០១ឆ្នាំ

លេខរៀង ចំនួន សេវា	បរិយាយ	តម្លៃសេវា	ទឹកប្រាក់ (រៀល)	រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
២១០	- វិទ្យុសំឡេង AM ឬ SW អានុភាព 5.000W បន្ទារបង់ 6kHz	គ្រឿង	១.៨៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២១១	- វិទ្យុសំឡេង AM ឬ SW អានុភាព 10.000W បន្ទារបង់ 6kHz	គ្រឿង	២.៨៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២១២	- វិទ្យុសំឡេង AM ឬ SW អានុភាព 15.000W បន្ទារបង់ 6kHz	គ្រឿង	៣.៨៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២១៣	- វិទ្យុសំឡេង AM ឬ SW អានុភាព 50.000W បន្ទារបង់ 6kHz	គ្រឿង	១០.៨៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២១៤	- វិទ្យុសំឡេង AM ឬ SW អានុភាព 60.000W បន្ទារបង់ 6kHz	គ្រឿង	១២.៨៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២១៥	- វិទ្យុសំឡេង AM ដែលមានអានុភាព X គិតជា Watt និងបន្ទារបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	៤០០.០០០ + ២០០X + ៨០.០០០Y	១០ថ្ងៃ	០១ឆ្នាំ
១៧ ការផ្តល់អាជ្ញាប័ណ្ណហ្វ្រេកង់សំឡេងបង់ FM					
២១៦	- វិទ្យុសំឡេង FM អានុភាព 100W បន្ទារបង់ 200kHz	គ្រឿង	២.០២០.០០០	១០ថ្ងៃ	០១ឆ្នាំ
២១៧	- វិទ្យុសំឡេង FM អានុភាព 250W បន្ទារបង់ 200kHz	គ្រឿង	២.០៥០.០០០	១០ថ្ងៃ	០១ឆ្នាំ
២១៨	- វិទ្យុសំឡេង FM អានុភាព 300W បន្ទារបង់ 200kHz	គ្រឿង	២.០៦០.០០០	១០ថ្ងៃ	០១ឆ្នាំ
២១៩	- វិទ្យុសំឡេង FM អានុភាព 500W បន្ទារបង់ 200kHz	គ្រឿង	២.១០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២២០	- វិទ្យុសំឡេង FM អានុភាព 600W បន្ទារបង់ 200kHz	គ្រឿង	២.១២០.០០០	១០ថ្ងៃ	០១ឆ្នាំ
២២១	- វិទ្យុសំឡេង FM អានុភាព 1.000W បន្ទារបង់ 200kHz	គ្រឿង	២.២០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២២២	- វិទ្យុសំឡេង FM អានុភាព 1.500W បន្ទារបង់ 200kHz	គ្រឿង	២.៣០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២២៣	- វិទ្យុសំឡេង FM អានុភាព 2.000W បន្ទារបង់ 200kHz	គ្រឿង	២.៤០០.០០០	១០ថ្ងៃ	០១ឆ្នាំ


លេខរៀង ចំនួន សេវា	បរិយាយ		តម្លៃសេវា	រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
២២៤	- វិទ្យុសំឡេង FM អានុភាព 2.500W បន្ទ្រាបង់ 200kHz	គ្រឿង	២.៥០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២២៥	- វិទ្យុសំឡេង FM អានុភាព 3.000W បន្ទ្រាបង់ 200kHz	គ្រឿង	២.៦០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២២៦	- វិទ្យុសំឡេង FM អានុភាព 5.000W បន្ទ្រាបង់ 200kHz	គ្រឿង	៣.០០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២២៧	- វិទ្យុសំឡេង FM អានុភាព 7.000W បន្ទ្រាបង់ 200kHz	គ្រឿង	៣.៤០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២២៨	- វិទ្យុសំឡេង FM អានុភាព 10.000W បន្ទ្រាបង់ 200kHz	គ្រឿង	៤.០០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២២៩	- វិទ្យុសំឡេង FM ដែលមានអានុភាព X គិតជា Watt និងបន្ទ្រាបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	៤០០.០០០ + ២០០X + ៨.០០០Y	១០ថ្ងៃ	០១ឆ្នាំ
១៨	ការផ្តល់អាជ្ញាប័ណ្ណហ្វ្រេកង់សំទូរទស្សន៍បង់ VHF				
២៣០	- ទូរទស្សន៍បង់ VHF អានុភាព 100W បន្ទ្រាបង់ 7.000kHz	គ្រឿង	១.៨២០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៣១	- ទូរទស្សន៍បង់ VHF អានុភាព 250W បន្ទ្រាបង់ 7.000kHz	គ្រឿង	១.៨៥០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៣២	- ទូរទស្សន៍បង់ VHF អានុភាព 300W បន្ទ្រាបង់ 7.000kHz	គ្រឿង	១.៨៦០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៣៣	- ទូរទស្សន៍បង់ VHF អានុភាព 500W បន្ទ្រាបង់ 7.000kHz	គ្រឿង	១.៩០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៣៤	- ទូរទស្សន៍បង់ VHF អានុភាព 600W បន្ទ្រាបង់ 7.000kHz	គ្រឿង	១.៩២០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៣៥	- ទូរទស្សន៍បង់ VHF អានុភាព 1.000W បន្ទ្រាបង់ 7.000kHz	គ្រឿង	២.០០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៣៦	- ទូរទស្សន៍បង់ VHF អានុភាព 1.500W បន្ទ្រាបង់ 7.000kHz	គ្រឿង	២.១០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៣៧	- ទូរទស្សន៍បង់ VHF អានុភាព 2.000W បន្ទ្រាបង់ 7.000kHz	គ្រឿង	២.២០០.០០០	១០ថ្ងៃ	០១ឆ្នាំ

លេខរៀង ចំនួន សេវា	បរិយាយ		តម្លៃសេវា		រយៈពេលអតិបរមា	សុពលភាព
			ទឹកប្រាក់ (រៀល)	នៃការផ្តល់សេវា (ថ្ងៃធ្វើការ)		
២៣៨	-	ទូរទស្សន៍បង់ VHF អានុភាព 2.500W បន្ទារបង់ 7.000kHz	គ្រឿង	២.៣០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៣៩	-	ទូរទស្សន៍បង់ VHF អានុភាព 3.000W បន្ទារបង់ 7.000kHz	គ្រឿង	២.៤០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៤០	-	ទូរទស្សន៍បង់ VHF អានុភាព 5.000W បន្ទារបង់ 7.000kHz	គ្រឿង	២.៨០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៤១	-	ទូរទស្សន៍បង់ VHF អានុភាព 7.000W បន្ទារបង់ 7.000kHz	គ្រឿង	៣.២០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៤២	-	ទូរទស្សន៍បង់ VHF អានុភាព 10.000W បន្ទារបង់ 7.000kHz	គ្រឿង	៣.៨០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៤៣	-	ទូរទស្សន៍បង់ VHF អានុភាព 15.000W បន្ទារបង់ 7.000kHz	គ្រឿង	៤.៨០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៤៤	-	ទូរទស្សន៍បង់ VHF អានុភាព 20.000W បន្ទារបង់ 7.000kHz	គ្រឿង	៥.៨០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៤៥	-	ទូរទស្សន៍បង់ VHF ដែលមានអានុភាព X គិតជា Watt និងបន្ទារបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	៤០០.០០០ + ២០០X + ២០០Y	១០ថ្ងៃ	០១ឆ្នាំ
	១៩	ការផ្តល់អាជ្ញាប័ណ្ណហ្វ្រេកង់សំទូរទស្សន៍បង់ UHF				
២៤៦	-	ទូរទស្សន៍បង់ UHF អានុភាព 100W បន្ទារបង់ 8.000kHz	គ្រឿង	១.៧០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៤៧	-	ទូរទស្សន៍បង់ UHF អានុភាព 250W បន្ទារបង់ 8.000kHz	គ្រឿង	១.៧៣០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៤៨	-	ទូរទស្សន៍បង់ UHF អានុភាព 300W បន្ទារបង់ 8.000kHz	គ្រឿង	១.៧៤០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៤៩	-	ទូរទស្សន៍បង់ UHF អានុភាព 500W បន្ទារបង់ 8.000kHz	គ្រឿង	១.៧៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៥០	-	ទូរទស្សន៍បង់ UHF អានុភាព 600W បន្ទារបង់ 8.000kHz	គ្រឿង	១.៨០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៥១	-	ទូរទស្សន៍បង់ UHF អានុភាព 1.000W បន្ទារបង់ 8.000kHz	គ្រឿង	១.៨៨០.០០០	១០ថ្ងៃ	០១ឆ្នាំ

[Signature]

[Signature]

លេខរៀង ចំនួន សេវា	បរិយាយ		ឯកតាគិត	តម្លៃសេវា ទឹកប្រាក់ (រៀល)	រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
២៥២	- ទូរទស្សន៍បង់ UHF អានុភាព 1.500W បន្ទារបង់ 8.000kHz		គ្រឿង	១.៩៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៥៣	- ទូរទស្សន៍បង់ UHF អានុភាព 2.000W បន្ទារបង់ 8.000kHz		គ្រឿង	២.០៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៥៤	- ទូរទស្សន៍បង់ UHF អានុភាព 2.500W បន្ទារបង់ 8.000kHz		គ្រឿង	២.១៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៥៥	- ទូរទស្សន៍បង់ UHF អានុភាព 3.000W បន្ទារបង់ 8.000kHz		គ្រឿង	២.២៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៥៦	- ទូរទស្សន៍បង់ UHF អានុភាព 5.000W បន្ទារបង់ 8.000kHz		គ្រឿង	២.៦៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៥៧	- ទូរទស្សន៍បង់ UHF អានុភាព 7.000W បន្ទារបង់ 8.000kHz		គ្រឿង	៣.០៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៥៨	- ទូរទស្សន៍បង់ UHF អានុភាព 10.000W បន្ទារបង់ 8.000kHz		គ្រឿង	៣.៦៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៥៩	- ទូរទស្សន៍បង់ UHF អានុភាព 15.000W បន្ទារបង់ 8.000kHz		គ្រឿង	៤.៦៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៦០	- ទូរទស្សន៍បង់ UHF អានុភាព 20.000W បន្ទារបង់ 8.000kHz		គ្រឿង	៥.៦៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៦១	- ទូរទស្សន៍បង់ UHF ដែលមានអានុភាព X គិតជា Watt និងបន្ទារបង់ Y គិតជា KHz ផ្សេងពីខាងលើ		គ្រឿង	៤០០.០០០ + ២០០X + ១៦០Y	១០ថ្ងៃ	០១ឆ្នាំ
	២០ ការផ្តល់អាជ្ញាបណ្ណហ្វ្រេកង់សម្រាប់ទូរទស្សន៍បង់ UHF (DVB-T)					
២៦២	- ទូរទស្សន៍បង់ UHF អានុភាព 100W បន្ទារបង់ 8000kHz		គ្រឿង	១,៩៤០,០០០	១០ ថ្ងៃ	០១ ឆ្នាំ
២៦៣	- ទូរទស្សន៍បង់ UHF អានុភាព 250W បន្ទារបង់ 8000kHz		គ្រឿង	១,៩៧០,០០០	១០ ថ្ងៃ	០១ ឆ្នាំ
២៦៤	- ទូរទស្សន៍បង់ UHF អានុភាព 300W បន្ទារបង់ 8000kHz		គ្រឿង	១,៩៨០,០០០	១០ ថ្ងៃ	០១ ឆ្នាំ
២៦៥	- ទូរទស្សន៍បង់ UHF អានុភាព 500W បន្ទារបង់ 8000kHz		គ្រឿង	១,៦២០,០០០	១០ ថ្ងៃ	០១ ឆ្នាំ

លេខរៀង ចំនួន សេវា	បរិយាយ	តម្លៃសេវា		រយៈពេលអតិបរមា		សុពលភាព
		ទឹកប្រាក់ (រៀល)	នៃការផ្តល់សេវា (ថ្ងៃប្រតិបត្តិការ)			
២៦៦	- ទូរទស្សន៍បង់ UHF អានុភាព 600W បន្ទ្រាបង់ 8000kHz	គ្រឿង	១,៦៤០,០០០	១០ ថ្ងៃ	០១ ឆ្នាំ	
២៦៧	- ទូរទស្សន៍បង់ UHF អានុភាព 1000W បន្ទ្រាបង់ 8000kHz	គ្រឿង	១,៧២០,០០០	១០ ថ្ងៃ	០១ ឆ្នាំ	
២៦៨	- ទូរទស្សន៍បង់ UHF អានុភាព 1500W បន្ទ្រាបង់ 8000kHz	គ្រឿង	១,៨២០,០០០	១០ ថ្ងៃ	០១ ឆ្នាំ	
២៦៩	- ទូរទស្សន៍បង់ UHF អានុភាព 2000W បន្ទ្រាបង់ 8000kHz	គ្រឿង	១,៩២០,០០០	១០ ថ្ងៃ	០១ ឆ្នាំ	
២៧០	- ទូរទស្សន៍បង់ UHF អានុភាព 2500W បន្ទ្រាបង់ 8000kHz	គ្រឿង	២,០២០,០០០	១០ ថ្ងៃ	០១ ឆ្នាំ	
២៧១	- ទូរទស្សន៍បង់ UHF អានុភាព 3000W បន្ទ្រាបង់ 8000kHz	គ្រឿង	២,១២០,០០០	១០ ថ្ងៃ	០១ ឆ្នាំ	
២៧២	- ទូរទស្សន៍បង់ UHF អានុភាព 5000W បន្ទ្រាបង់ 8000kHz	គ្រឿង	២,៥២០,០០០	១០ ថ្ងៃ	០១ ឆ្នាំ	
២៧៣	- ទូរទស្សន៍បង់ UHF អានុភាព 7000W បន្ទ្រាបង់ 8000kHz	គ្រឿង	២,៩២០,០០០	១០ ថ្ងៃ	០១ ឆ្នាំ	
២៧៤	- ទូរទស្សន៍បង់ UHF អានុភាព 10000W បន្ទ្រាបង់ 8000kHz	គ្រឿង	៣,៥២០,០០០	១០ ថ្ងៃ	០១ ឆ្នាំ	
២៧៥	- ទូរទស្សន៍បង់ UHF អានុភាព 15000W បន្ទ្រាបង់ 8000kHz	គ្រឿង	៤,៥២០,០០០	១០ ថ្ងៃ	០១ ឆ្នាំ	
២៧៦	- ទូរទស្សន៍បង់ UHF អានុភាព 20000W បន្ទ្រាបង់ 8000kHz	គ្រឿង	៥,៥២០,០០០	១០ ថ្ងៃ	០១ ឆ្នាំ	
២៧៧	- ទូរទស្សន៍បង់ UHF ដែលមានអានុភាព X គិតជា Watt និងបន្ទ្រាបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	៤០០.០០០ + ២០០X + ១៤០Y	១០ថ្ងៃ	០១ឆ្នាំ	
២៧៨	២១ ការផ្តល់អាជ្ញាប័ណ្ណហ្វ្រេកង់សំទូរទស្សន៍ MMDS, Digital TV បង់ VHF					
២៧៨	- ទូរទស្សន៍ MMDS, Digital បង់ VHF អានុភាព 100W បន្ទ្រាបង់ 7.000kHz	គ្រឿង	១.២៦០.០០០	១០ថ្ងៃ	០១ឆ្នាំ	
២៧៩	- ទូរទស្សន៍ MMDS, Digital បង់ VHF អានុភាព 250W បន្ទ្រាបង់ 14.000kHz	គ្រឿង	២.១៣០.០០០	១០ថ្ងៃ	០១ឆ្នាំ	

លេខរៀង ចំនួន សេវា	បរិយាយ		កម្មសេវា ទឹកប្រាក់ (រៀល)	រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
២៨០	- ទូរទស្សន៍ MMDS, Digital បង់ VHF អានុភាព 300W បន្ទាបបង់ 21.000kHz	គ្រឿង	២.៩៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៨១	- ទូរទស្សន៍ MMDS, Digital បង់ VHF អានុភាព 500W បន្ទាបបង់ 28.000kHz	គ្រឿង	៣.៨៦០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៨២	- ទូរទស្សន៍ MMDS, Digital បង់ VHF អានុភាព 600W បន្ទាបបង់ 35.000kHz	គ្រឿង	៤.៧២០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៨៣	- ទូរទស្សន៍ MMDS, Digital បង់ VHF អានុភាព 1.000W បន្ទាបបង់ 42.000kHz	គ្រឿង	៥.៦៤០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៨៤	- ទូរទស្សន៍ MMDS, Digital បង់ VHF អានុភាព 1.500W បន្ទាបបង់ 49.000kHz	គ្រឿង	៦.៥៨០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៨៥	- ទូរទស្សន៍ MMDS, Digital បង់ VHF អានុភាព 2.000W បន្ទាបបង់ 56.000kHz	គ្រឿង	៧.៥២០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៨៦	- ទូរទស្សន៍ MMDS, Digital បង់ VHF អានុភាព 2.500W បន្ទាបបង់ 63.000kHz	គ្រឿង	៨.៤៦០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៨៧	- ទូរទស្សន៍ MMDS, Digital បង់ VHF អានុភាព 3.000W បន្ទាបបង់ 70.000kHz	គ្រឿង	៩.៤០០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៨៨	- ទូរទស្សន៍ MMDS, Digital បង់ VHF ដែលមានអានុភាព X គិតជា Watt និងបន្ទាបបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	៤០០.០០០ + ២០០X + ១២០Y	១០ថ្ងៃ	០១ឆ្នាំ
២៨៩	២២ អាជ្ញាប័ណ្ណប្រែក្លង់សំទូរទស្សន៍បង់ MMDS, Digital TV បង់ UHF				
២៩០	- ទូរទស្សន៍ MMDS, Digital បង់ UHF អានុភាព 100W បន្ទាបបង់ 8.000kHz	គ្រឿង	១.៣៧២.០០០	១០ថ្ងៃ	០១ឆ្នាំ
២៩១	- ទូរទស្សន៍ MMDS, Digital បង់ UHF អានុភាព 250W បន្ទាបបង់ 16.000kHz	គ្រឿង	២.៣៧០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៩២	- ទូរទស្សន៍ MMDS, Digital បង់ UHF អានុភាព 300W បន្ទាបបង់ 24.000kHz	គ្រឿង	៣.៣៤០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៩៣	- ទូរទស្សន៍ MMDS, Digital បង់ UHF អានុភាព 500W បន្ទាបបង់ 32.000kHz	គ្រឿង	៤.៣៤០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៩៤	- ទូរទស្សន៍ MMDS, Digital បង់ UHF អានុភាព 600W បន្ទាបបង់ 40.000kHz	គ្រឿង	៥.៣២០.០០០	១០ថ្ងៃ	០១ឆ្នាំ

[Signature]

[Signature] *ch g.5*

លេខរៀង ចំនួន សេវា	បរិយាយ		តម្លៃសេវា		រយៈពេលអតិបរមា		សុពលភាព
			ទឹកប្រាក់ (រៀល)	នៃការផ្តល់សេវា (ចុងធ្វើការ)			
២៩៤	- ទូរទស្សន៍ MMDS, Digital បង់ UHF អានុភាព 1.000W បន្ទាបបង់ 48.000kHz	គ្រឿង	៦.៣៦០.០០០	១០ថ្ងៃ	០១ឆ្នាំ		
២៩៥	- ទូរទស្សន៍ MMDS, Digital បង់ UHF អានុភាព 1.500W បន្ទាបបង់ 56.000kHz	គ្រឿង	៧.៤២០.០០០	១០ថ្ងៃ	០១ឆ្នាំ		
២៩៦	- ទូរទស្សន៍ MMDS, Digital បង់ UHF អានុភាព 2.000W បន្ទាបបង់ 64.000kHz	គ្រឿង	៨.៤៨០.០០០	១០ថ្ងៃ	០១ឆ្នាំ		
២៩៧	- ទូរទស្សន៍ MMDS, Digital បង់ UHF អានុភាព 2.500W បន្ទាបបង់ 72.000kHz	គ្រឿង	៩.៥៤០.០០០	១០ថ្ងៃ	០១ឆ្នាំ		
២៩៨	- ទូរទស្សន៍ MMDS, Digital បង់ UHF អានុភាព 3.000W បន្ទាបបង់ 80.000kHz	គ្រឿង	១០.៦០០.០០០	១០ថ្ងៃ	០១ឆ្នាំ		
២៩៩	- ទូរទស្សន៍ MMDS, Digital បង់ UHF ដែលមានអានុភាព X គិតជា Watt និងបន្ទាបបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	៤០០.០០០ + ២០០X + ១២០Y	១០ថ្ងៃ	០១ឆ្នាំ		
២៣	វិទ្យុប្រព័ន្ធបញ្ជូនទិន្នន័យ ឬ ជា Wireless Access Network						
	ក.វិទ្យុប្រព័ន្ធទិន្នន័យប្រភេទ Analoge						
៣០០	- វិទ្យុប្រព័ន្ធបញ្ជូនទិន្នន័យប្រភេទ Analoge អានុភាព 15W បន្ទាបបង់ 25kHz	គ្រឿង	២.២៣៨.០០០	១០ថ្ងៃ	០១ឆ្នាំ		
៣០១	- វិទ្យុប្រព័ន្ធបញ្ជូនទិន្នន័យប្រភេទ Analoge អានុភាព 20W បន្ទាបបង់ 25kHz	គ្រឿង	២.២៧៤.០០០	១០ថ្ងៃ	០១ឆ្នាំ		
៣០២	- វិទ្យុប្រព័ន្ធបញ្ជូនទិន្នន័យប្រភេទ Analoge អានុភាព 40W បន្ទាបបង់ 25kHz	គ្រឿង	២.៤១៨.០០០	១០ថ្ងៃ	០១ឆ្នាំ		
៣០៣	- វិទ្យុប្រព័ន្ធបញ្ជូនទិន្នន័យប្រភេទ Analoge ដែលមានអានុភាព X គិតជា Watt និងបន្ទាបបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	២.០០០.០០០ + ៧.២០០X + ៥.២០០Y	១០ថ្ងៃ	០១ឆ្នាំ		
	ខ.វិទ្យុប្រព័ន្ធបញ្ជូនទិន្នន័យប្រភេទ Digital						
៣០៤	- វិទ្យុប្រព័ន្ធបញ្ជូនទិន្នន័យ Digital ល្បឿនបញ្ជូនតូចជាងឬស្មើ 128Kbps	គ្រឿង	១.៦០០.០០០	១០ថ្ងៃ	០១ឆ្នាំ		

[Handwritten signature]

[Handwritten signature]

លេខរៀង ចំនួន សេវា	បរិយាយ		តម្លៃសេវា	រយៈពេលអតិបរមា	សុពលភាព
			ទឹកប្រាក់ (រៀល)	នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	
៣០៥	- វិទ្យុប្រព័ន្ធបញ្ជូនទិន្នន័យ Digital ល្បឿនបញ្ជូនធំជាង 128Kbps ឬស្មើ 512Kbps	គ្រឿង	១.៨០០.០០០	១០ថ្ងៃ	០១ឆ្នាំ
៣០៦	- វិទ្យុប្រព័ន្ធបញ្ជូនទិន្នន័យ Digital ល្បឿនបញ្ជូនធំជាង 512Kbps ឬស្មើ 2Mbps	គ្រឿង	២.០០០.០០០	១០ថ្ងៃ	០១ឆ្នាំ
៣០៧	- វិទ្យុប្រព័ន្ធបញ្ជូនទិន្នន័យ Digital ល្បឿនបញ្ជូនធំជាង 2Mbps	គ្រឿង	២.២០០.០០០	១០ថ្ងៃ	០១ឆ្នាំ
	គ. វិទ្យុសម្រាប់ ISP (WIFI, WiMax,...)				
៣០៨	- វិទ្យុសម្រាប់ ISP (WIFI, WiMax,...) បន្ទ្រាបង់ 1.000kHz	គ្រឿង	៣.០០០.០០០	១០ថ្ងៃ	០១ឆ្នាំ
៣០៩	- វិទ្យុសម្រាប់ ISP (WIFI, WiMax,...) បន្ទ្រាបង់ 2 x 1.000kHz	គ្រឿង	៤.០០០.០០០	១០ថ្ងៃ	០១ឆ្នាំ
៣១០	- វិទ្យុសម្រាប់ ISP (WIFI, WiMax,...) ដែលមានបន្ទ្រាបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	២.០០០.០០០ + ១.០០០Y	១០ថ្ងៃ	០១ឆ្នាំ
	ឃ. វិទ្យុ Satellite Broadband Internet (SBI)				
៣១១	- វិទ្យុប្រភេទ Ka Band បន្ទ្រាបង់ 1.000kHz	គ្រឿង	៣.៦០០.០០០	១០ថ្ងៃ	០១ឆ្នាំ
៣១២	- វិទ្យុប្រភេទ Ka Band ដែលមានបន្ទ្រាបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	២.០០០.០០០ + ១.៦០០Y	១០ថ្ងៃ	០១ឆ្នាំ
៣១៣	- វិទ្យុប្រភេទ Ku Band បន្ទ្រាបង់ 1.000kHz	គ្រឿង	៣.២០០.០០០	១០ថ្ងៃ	០១ឆ្នាំ
៣១៤	- វិទ្យុប្រភេទ Ku Band ដែលមានបន្ទ្រាបង់ Y គិតជា KHz ផ្សេងពីខាងលើ	គ្រឿង	២.០០០.០០០ + ១.២០០Y	១០ថ្ងៃ	០១ឆ្នាំ
	២៤ វិទ្យុត្រប់ប្រភេទជា MICROWAVE				
	ក. បង់ប្រេកង់សំចាប់ពី 1.5GHz ទៅ 6GHz				
៣១៥	- ចំណុះល្បឿនចាប់ពី 2Mbps ដល់ក្រោម 8Mbps	គ្រឿង	២.៤០០.០០០	៣០ថ្ងៃ	០១ឆ្នាំ

លេខរៀង ចំនួន សេវា	បរិយាយ			តម្លៃសេវា	រយៈពេលអតិបរមា	សុពលភាព
				ទឹកប្រាក់ (រៀល)	នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	
៣១៦		- ចំណុះល្បឿនចាប់ពី 8Mbps ដល់ក្រោម 34Mbps	ត្រៀម	៣.០០០.០០០	៣០ថ្ងៃ	០១ឆ្នាំ
៣១៧		- ចំណុះល្បឿនចាប់ពី 34Mbps ដល់ក្រោម 140Mbps	ត្រៀម	៣.៦០០.០០០	៣០ថ្ងៃ	០១ឆ្នាំ
៣១៨		- ចំណុះល្បឿនចាប់ពី 140Mbps ឡើងទៅ	ត្រៀម	៤.០០០.០០០	៣០ថ្ងៃ	០១ឆ្នាំ
	ខ. បង់ប្រាក់សំចាប់ពី 7GHz ទៅ 15GHz					
៣១៩		- ចំណុះល្បឿនចាប់ពី 2Mbps ដល់ក្រោម 8Mbps	ត្រៀម	២.០០០.០០០	៣០ថ្ងៃ	០១ឆ្នាំ
៣២០		- ចំណុះល្បឿនចាប់ពី 8Mbps ដល់ក្រោម 34Mbps	ត្រៀម	២.៦០០.០០០	៣០ថ្ងៃ	០១ឆ្នាំ
៣២១		- ចំណុះល្បឿនចាប់ពី 34Mbps ដល់ក្រោម 140Mbps	ត្រៀម	៣.៤០០.០០០	៣០ថ្ងៃ	០១ឆ្នាំ
៣២២		- ចំណុះល្បឿនចាប់ពី 140Mbps ឡើងទៅ	ត្រៀម	៣.៨០០.០០០	៣០ថ្ងៃ	០១ឆ្នាំ
	គ. បង់ប្រាក់សំចាប់ពី 15GHz ឡើងទៅ					
៣២៣		- ចំណុះល្បឿនចាប់ពី 2Mbps ដល់ក្រោម 8Mbps	ត្រៀម	១.៨០០.០០០	៣០ថ្ងៃ	០១ឆ្នាំ
៣២៤		- ចំណុះល្បឿនចាប់ពី 8Mbps ដល់ក្រោម 34Mbps	ត្រៀម	២.៤០០.០០០	៣០ថ្ងៃ	០១ឆ្នាំ
៣២៥		- ចំណុះល្បឿនចាប់ពី 34Mbps ដល់ក្រោម 140Mbps	ត្រៀម	៣.០០០.០០០	៣០ថ្ងៃ	០១ឆ្នាំ
៣២៦		- ចំណុះល្បឿនចាប់ពី 140Mbps ឡើងទៅ	ត្រៀម	៣.៦០០.០០០	៣០ថ្ងៃ	០១ឆ្នាំ
៣២៧	២៥	ការផ្តល់អាជ្ញាប័ណ្ណវិទ្យុប្រភេទ Amateur	ត្រៀម	១០០.០០០	១០ថ្ងៃ	០១ឆ្នាំ
	២៦	ការផ្តល់អាជ្ញាប័ណ្ណអ៊ិនម៉ាសាត INMARSAT				
៣២៨		- អ៊ិនម៉ាសាតគ្រប់ប្រភេទ ចល័ត ឬ អចល័ត ឬ តាំងជាប់នៅលើនាវា	ត្រៀម	៨០០.០០០	១០ថ្ងៃ	០១ឆ្នាំ

[Signature]

[Signature]

សម្គាល់ ÷

១. តម្លៃប្រើប្រាស់ស្មើនឹងតម្លៃរបស់ស្ថានីយអ៊ិនធឺណិតលើដីបូក ១៥% (+ ១៥%)

២. ចំពោះអ៊ិនធឺណិតតាំងជាប់នៅលើនាវា អតិថិជនអាចមិនជ្រើសរើសយកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា (Accounting Authority) បានទេ។

សម្រាប់ទូទាត់តម្លៃជាមួយស្ថានីយអ៊ិនធឺណិតលើដី ក្នុងករណីនេះត្រូវបានលើកលែងការយកកម្រៃ។

៣២៩		- អ៊ិនធឺណិតគ្រប់ប្រភេទដែលចុះឈ្មោះនៅបរទេសហើយនាំចូលមកប្រើប្រាស់នៅលើទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា	ត្រៀង	១.៦០០.០០០	១០ថ្ងៃ	០១ឆ្នាំ
៣៣០	២៧	ការផ្តល់អាជ្ញាបណ្ណវិទ្យុសម្រាប់ Satellite Phone	ត្រៀង	១.៦០០.០០០	១០ថ្ងៃ	០១ឆ្នាំ
៣៣១	២៨	ការផ្តល់អាជ្ញាបណ្ណវិទ្យុប្រើប្រាស់ហ្វ្រេកង់សម្រាប់ប្រើប្រាស់លើយន្តហោះឆ្លងកាត់ ផ្ទៃអាកាសកម្ពុជា	ត្រៀង	២០.០០០.០០០	១០ថ្ងៃ	០១ឆ្នាំ
II. ការផ្តល់សេវាទៅតាមមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍						
១ ការលក់គ្រឿងសម្ភារបរិក្ខារកុំព្យូទ័រ និង/ឬ ឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និង/ឬ សូហ្វវែរ						
១		- ទទួលបានពិន្ទុពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក
២		- ទទួលបានពិន្ទុពាក្យស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាត	ពាក្យស្នើសុំ	មិនគិតថ្លៃ	១០ថ្ងៃ	០១លើក
៣		- លិខិតអនុញ្ញាត	លិខិតអនុញ្ញាត	១០០.០០០	១០ថ្ងៃ	០២ឆ្នាំ
២ ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន						
៤		- ទទួលបានពិន្ទុពាក្យស្នើសុំ	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក
៥		- លិខិតអនុញ្ញាត	លិខិតអនុញ្ញាត	២០០.០០០	១០ថ្ងៃ	០១លើក
៣ ការអនុញ្ញាតឱ្យបើកលក់ និង/ឬ ជួសជុលគ្រឿងសម្ភារបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ ក្នុងដែនដីខេត្ត						
៦		- ទទួលបានពិន្ទុពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក
៧		- លិខិតអនុញ្ញាត	លិខិតអនុញ្ញាត	២០០.០០០	១០ថ្ងៃ	០១ឆ្នាំ

លេខរៀង ចំនួន សេវា	បរិយាយ	ឯកតាគិត	តម្លៃសេវា ទឹកប្រាក់ (រៀល)	រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
៤	ការអនុញ្ញាតឱ្យបើកអាជីវកម្មសាលបម្រើអ៊ិនធឺណេតកាហ្វេក្នុងដែនដីខេត្ត				
៨	- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក
៩	- លិខិតអនុញ្ញាត	លិខិតអនុញ្ញាត	១០០.០០០	១០ថ្ងៃ	០១លើក
៥	ការផ្តល់លិខិតអនុញ្ញាតប្រើប្រាស់ហ្វ្រេកង់សំរាប់ទូរទាត់ប្រភេទ VHF ចល័ត មានវិសាលភាពប្រើប្រាស់ក្នុងខេត្ត				
១០	- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១ឆ្នាំ
១១	- ទទួលពិនិត្យគ្រឿងសម្ភារបរិក្ខារវិទ្យុ	គ្រឿង	២០.០០០	១០ថ្ងៃ	០១ឆ្នាំ
	- លិខិតអនុញ្ញាត សម្រាប់ ÷				
១២	+ វិទ្យុប្រភេទ VHF ចល័ត អានុភាព 3W បន្ទាបបង់ 25kHz	គ្រឿង	៤៩.៥០០	១០ថ្ងៃ	០១ឆ្នាំ
១៣	+ វិទ្យុប្រភេទ VHF ចល័ត អានុភាព 5W បន្ទាបបង់ 25kHz	គ្រឿង	៥២.៥០០	១០ថ្ងៃ	០១ឆ្នាំ
១៤	+ វិទ្យុប្រភេទ VHF ចល័ត អានុភាព 7W បន្ទាបបង់ 25kHz	គ្រឿង	៥៥.៥០០	១០ថ្ងៃ	០១ឆ្នាំ
១៥	+ វិទ្យុប្រភេទ VHF ចល័ត អានុភាព 12W បន្ទាបបង់ 25kHz	គ្រឿង	៦៣.០០០	១០ថ្ងៃ	០១ឆ្នាំ
១៦	+ វិទ្យុប្រភេទ VHF ចល័ត អានុភាព 15W បន្ទាបបង់ 25kHz	គ្រឿង	៦៧.៥០០	១០ថ្ងៃ	០១ឆ្នាំ
១៧	+ វិទ្យុប្រភេទ VHF ចល័ត អានុភាព 25W បន្ទាបបង់ 25kHz	គ្រឿង	៨២.៥០០	១០ថ្ងៃ	០១ឆ្នាំ
១៨	+ វិទ្យុប្រភេទ VHF ចល័ត អានុភាព 45W បន្ទាបបង់ 25kHz	គ្រឿង	១១២.៥០០	១០ថ្ងៃ	០១ឆ្នាំ
១៩	+ វិទ្យុប្រភេទ VHF ចល័ត អានុភាព 50W បន្ទាបបង់ 25kHz	គ្រឿង	១២០.០០០	១០ថ្ងៃ	០១ឆ្នាំ
២០	+ វិទ្យុប្រភេទ VHF ចល័ត ផ្សេងពីខាងលើ ដែលមានអានុភាព $X(X < 60)$ គិតជា Watt និងបន្ទាបបង់ 25KHz	គ្រឿង	២៥.០០០ + ១.៥០០X + ៨០០Y	១០ថ្ងៃ	០១ឆ្នាំ

[Handwritten signature]

[Handwritten signature]

លេខរៀង ចំនួន សេវា	បរិយាយ	តម្លៃសេវា		រយៈពេលអតិបរមា	
		ទឹកប្រាក់ (រៀល)	នៃការផ្តល់សេវា (ថ្ងៃ/ម៉ោង)	សុពលភាព	
៦	ការផ្តល់លិខិតអនុញ្ញាតប្រើប្រាស់ហ្វ្រេកង់សំរាប់ទាក់ទងប្រភេទ VHF អចល័ត មានវិសាលភាពប្រើប្រាស់ក្នុងខេត្ត				
២១	- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក
២២	- ទទួលពិនិត្យគ្រឿងសម្ភារបរិក្ខារវិទ្យុ	គ្រឿង	២០.០០០	១០ថ្ងៃ	០១លើក
	- លិខិតអនុញ្ញាត សម្រាប់ ÷				
២៣	+ វិទ្យុប្រភេទ VHF អចល័ត អានុភាព 3W បន្ទ្រាបង់ 25kHz	គ្រឿង	៤៨.០០០	១០ថ្ងៃ	០១ឆ្នាំ
២៤	+ វិទ្យុប្រភេទ VHF អចល័ត អានុភាព 5W បន្ទ្រាបង់ 25kHz	គ្រឿង	៥០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៥	+ វិទ្យុប្រភេទ VHF អចល័ត អានុភាព 7W បន្ទ្រាបង់ 25kHz	គ្រឿង	៥២.០០០	១០ថ្ងៃ	០១ឆ្នាំ
២៦	+ វិទ្យុប្រភេទ VHF អចល័ត អានុភាព 12W បន្ទ្រាបង់ 25kHz	គ្រឿង	៥៧.០០០	១០ថ្ងៃ	០១ឆ្នាំ
២៧	+ វិទ្យុប្រភេទ VHF អចល័ត អានុភាព 15W បន្ទ្រាបង់ 25kHz	គ្រឿង	៦០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៨	+ វិទ្យុប្រភេទ VHF អចល័ត អានុភាព 25W បន្ទ្រាបង់ 25kHz	គ្រឿង	៧០.០០០	១០ថ្ងៃ	០១ឆ្នាំ
២៩	+ វិទ្យុប្រភេទ VHF អចល័ត អានុភាព 45W បន្ទ្រាបង់ 25kHz	គ្រឿង	៩០.០០០	១០ថ្ងៃ	០១ឆ្នាំ
៣០	+ វិទ្យុប្រភេទ VHF អចល័ត អានុភាព 50W បន្ទ្រាបង់ 25kHz	គ្រឿង	៩៥.០០០	១០ថ្ងៃ	០១ឆ្នាំ
៣១	+ វិទ្យុប្រភេទ VHF ចល័ត ផ្សេងពីខាងលើ ដែលមានអានុភាព $X(X < 60)$ គិតជា Watt និងបន្ទ្រាបង់ 25KHz	គ្រឿង	២៥.០០០ + ១.០០០X + ៨០០Y	១០ថ្ងៃ	០១ឆ្នាំ
៧	ការផ្តល់លិខិតអនុញ្ញាតប្រើប្រាស់ហ្វ្រេកង់សំរាប់ទាក់ទងប្រភេទ UHF ចល័ត មានវិសាលភាពប្រើប្រាស់ក្នុងខេត្ត				
៣២	- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក
៣៣	- ទទួលពិនិត្យគ្រឿងសម្ភារបរិក្ខារវិទ្យុ	គ្រឿង	២០.០០០	១០ថ្ងៃ	០១លើក

[Signature]

[Signature]

លេខរៀង ចំនួន សេវា	បរិយាយ	ឯកតាគិត	តម្លៃសេវា ទឹកប្រាក់ (រៀល)	រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
	- លិខិតអនុញ្ញាត សម្រាប់ ÷				
៣៤	+ វិទ្យុប្រភេទ UHF ចល័ត អានុភាព 3W បន្ទាបបង់ 25kHz	គ្រឿង	៤៨.៩០០	១០ថ្ងៃ	០១ឆ្នាំ
៣៥	+ វិទ្យុប្រភេទ UHF ចល័ត អានុភាព 4W បន្ទាបបង់ 25kHz	គ្រឿង	៥០.២០០	១០ថ្ងៃ	០១ឆ្នាំ
៣៦	+ វិទ្យុប្រភេទ UHF ចល័ត អានុភាព 5W បន្ទាបបង់ 25kHz	គ្រឿង	៥១.៥០០	១០ថ្ងៃ	០១ឆ្នាំ
៣៧	+ វិទ្យុប្រភេទ UHF ចល័ត អានុភាព 7W បន្ទាបបង់ 25kHz	គ្រឿង	៥៤.១០០	១០ថ្ងៃ	០១ឆ្នាំ
៣៨	+ វិទ្យុប្រភេទ UHF ចល័ត អានុភាព 12W បន្ទាបបង់ 25kHz	គ្រឿង	៦០.៦០០	១០ថ្ងៃ	០១ឆ្នាំ
៣៩	+ វិទ្យុប្រភេទ UHF ចល័ត អានុភាព 15W បន្ទាបបង់ 25kHz	គ្រឿង	៦៤.៥០០	១០ថ្ងៃ	០១ឆ្នាំ
៤០	+ វិទ្យុប្រភេទ UHF ចល័ត អានុភាព 25W បន្ទាបបង់ 25kHz	គ្រឿង	៧៧.៥០០	១០ថ្ងៃ	០១ឆ្នាំ
៤១	+ វិទ្យុប្រភេទ UHF ចល័ត អានុភាព 45W បន្ទាបបង់ 25kHz	គ្រឿង	១០៣.៥០០	១០ថ្ងៃ	០១ឆ្នាំ
៤២	+ វិទ្យុប្រភេទ UHF ចល័ត អានុភាព 50W បន្ទាបបង់ 25kHz	គ្រឿង	១១០.០០០	១០ថ្ងៃ	០១ឆ្នាំ
៤៣	+ វិទ្យុប្រភេទ UHF ចល័ត ផ្សេងពីខាងលើ ដែលមានអានុភាព X(X<60) គិតជា Watt និងបន្ទាបបង់ 25KHz	គ្រឿង	២៥.០០០ + ១.៣០០X + ៨០០Y	១០ថ្ងៃ	០១ឆ្នាំ
៨	ការផ្តល់លិខិតអនុញ្ញាតប្រើប្រាស់ប្រភេទ UHF អចល័ត មានវិសាលភាពប្រើប្រាស់ក្នុងខេត្ត				
៤៤	- ទទួលពិនិត្យពាក្យស្នើសុំថ្មី	ពាក្យស្នើសុំ	២០.០០០	១០ថ្ងៃ	០១លើក
៤៥	- ទទួលពិនិត្យគ្រឿងសម្ភារបរិក្ខារវិទ្យុ	គ្រឿង	២០.០០០	១០ថ្ងៃ	០១លើក

[Signature]

[Signature] ch 9.5

លេខរៀង ចំនួន សេវា	បរិយាយ	ឯកតាគិត	តម្លៃសេវា ទឹកប្រាក់ (រៀល)	រយៈពេលអតិបរមា នៃការផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
	- លិខិតអនុញ្ញាត សម្រាប់ ÷				
៤៦	+ វិទ្យុប្រភេទ UHF អចល័ត អានុភាព 3W បន្ទាបបង់ 25kHz	គ្រឿង	៤៨.០០០	១០ថ្ងៃ	០១ឆ្នាំ
៤៧	+ វិទ្យុប្រភេទ UHF អចល័ត អានុភាព 4W បន្ទាបបង់ 25kHz	គ្រឿង	៤៩.០០០	១០ថ្ងៃ	០១ឆ្នាំ
៤៨	+ វិទ្យុប្រភេទ UHF អចល័ត អានុភាព 5W បន្ទាបបង់ 25kHz	គ្រឿង	៥០.០០០	១០ថ្ងៃ	០១ឆ្នាំ
៤៩	+ វិទ្យុប្រភេទ UHF អចល័ត អានុភាព 7W បន្ទាបបង់ 25kHz	គ្រឿង	៥២.០០០	១០ថ្ងៃ	០១ឆ្នាំ
៥០	+ វិទ្យុប្រភេទ UHF អចល័ត អានុភាព 12W បន្ទាបបង់ 25kHz	គ្រឿង	៥៧.០០០	១០ថ្ងៃ	០១ឆ្នាំ
៥១	+ វិទ្យុប្រភេទ UHF អចល័ត អានុភាព 15W បន្ទាបបង់ 25kHz	គ្រឿង	៦០.០០០	១០ថ្ងៃ	០១ឆ្នាំ
៥២	+ វិទ្យុប្រភេទ UHF អចល័ត អានុភាព 25W បន្ទាបបង់ 25kHz	គ្រឿង	៧០.០០០	១០ថ្ងៃ	០១ឆ្នាំ
៥៣	+ វិទ្យុប្រភេទ UHF អចល័ត អានុភាព 45W បន្ទាបបង់ 25kHz	គ្រឿង	៩០.០០០	១០ថ្ងៃ	០១ឆ្នាំ
៥៤	+ វិទ្យុប្រភេទ UHF អចល័ត អានុភាព 50W បន្ទាបបង់ 25kHz	គ្រឿង	៩៥.០០០	១០ថ្ងៃ	០១ឆ្នាំ
៥៥	+ វិទ្យុប្រភេទ UHF អចល័ត ផ្សេងពីខាងលើ ដែលមានអានុភាព X(X<60) គិតជា Watt និងបន្ទាបបង់ 25KHz	គ្រឿង	២៥.០០០ + ១.០០០X + ៨០០Y	១០ថ្ងៃ	០១ឆ្នាំ

លក្ខខណ្ឌទូទៅនៃការផ្តល់សេវា ÷

- ចំពោះអង្គការមនុស្សធម៌អន្តរជាតិ ឬ អង្គការមិនមែនរដ្ឋាភិបាល ដែលមានកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌអនុគ្រោះពន្ធនៅជាមួយព្រះរាជាណាចក្រកម្ពុជា គឺត្រូវបានអនុគ្រោះ ៧០% នៃតម្លៃអាជ្ញាប័ណ្ណប្រចាំឆ្នាំ។
- អានុភាពផ្សាយនៃបរិក្ខារ ត្រូវបានគិតតម្លៃតាមអានុភាពខ្ពស់បំផុតនៃបរិក្ខារ។

ទីព័រទី ៣១ នៃ ៣២

Handwritten signature and date: ២៩/១២

៣). ចំពោះការផ្តល់លិខិតអនុញ្ញាត និងវិញ្ញាបនបត្រសម្រាប់ឆ្នាំដំបូង ការយកកម្រៃសេវាត្រូវគិតតាមរយៈពេលនៅសល់ក្នុងឆ្នាំ យោងតាមកាលបរិច្ឆេទ៖

ហត្ថលេខារបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលកំណត់ដូចខាងក្រោម ៖

- រយៈពេលនៅសល់មិនលើសពី ៦ខែ ត្រូវយកកម្រៃសេវាស្មើនឹង ៥០%(ហាសិបភាគរយ) នៃកម្រៃសេវាប្រចាំឆ្នាំ
- រយៈពេលនៅសល់លើសពី ៦ខែ ត្រូវយកកម្រៃសេវាស្មើនឹងកម្រៃសេវាប្រចាំឆ្នាំ។



៤). ការប្រើប្រាស់ហ្វ្រេកង់សម្រាប់បណ្តោះអាសន្ន ត្រូវបានលើកលែងការយកកម្រៃមាន ៖

- ស្ថានីយវិទ្យុបញ្ជូន/ទទួល របស់តំណាងការទូតបរទេស និងការិយាល័យកុងស៊ុល ការិយាល័យតំណាងរបស់អង្គការអន្តរជាតិនិងគណៈប្រតិភូជាន់ខ្ពស់ បរទេសដែលមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាដែលមានសិទ្ធិទទួលការទូតនិងអភ័យឯកសិទ្ធិដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា។
- ស្ថានីយវិទ្យុបញ្ជូន/ទទួល បម្រើគោលបំណងសន្តិសុខសង្គមនិងការពារជាតិដោយផ្ទាល់។
- ស្ថានីយវិទ្យុបញ្ជូន/ទទួល ដោយប្រើហ្វ្រេកង់សម្រាប់បណ្តាញទំនាក់ទំនងកិច្ចការគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់និងខ្យល់ព្យុះ ការបង្ការនិងបណ្តាញទំនាក់ទំនងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការកណ្តាលប្រយុទ្ធទឹកជំនន់និងការបង្ការនិងការប្រយុទ្ធប្រឆាំងខ្យល់ព្យុះ គណៈកម្មាធិការមូលដ្ឋានបញ្ជាសម្រាប់គ្រប់គ្រងទឹកជំនន់និងការបង្ការព្យុះនិងប្រយុទ្ធនៅគ្រប់កម្រិតទាំងអស់, ប្រព័ន្ធធារាសាស្ត្រ, វិស័យឧតុនិយមនិងវារី អគ្គិសនី, និងក្នុងករណីផ្សេងទៀតសម្រាប់គ្រោះមហន្តរាយធម្មជាតិ, ការការពារទឹកជំនន់និងព្យុះនិងការប្រយុទ្ធអន្តរាគមន៍។ រយៈពេលនៃការប្រើប្រាស់ ហ្វ្រេកង់សម្រាប់ដោយឥតគិតថ្លៃ គឺត្រូវបានគណនាដោយផ្អែកលើពេលវេលាដែលបានកំណត់និងមានចែងដោយគណៈកម្មាធិការកណ្តាលសម្រាប់ទឹកជំនន់ និងការបង្ការនិងការប្រយុទ្ធប្រឆាំងនឹងខ្យល់ព្យុះ។
- ស្ថានីយវិទ្យុបញ្ជូន/ទទួល បម្រើផ្ទាល់ដល់កិច្ចការស្វែងរកនិងជួយសង្គ្រោះការងារតាមសំណើរបស់គណៈកម្មាធិការជាតិសម្រាប់ការស្វែងរកនិងជួយសង្គ្រោះ។
- ស្ថានីយវិទ្យុបញ្ជូន/ទទួល របស់អង្គការសប្បុរសធម៌ ប្រតិបត្តិការសម្រាប់គោលបំណងមនុស្សធម៌។
- ប្រព័ន្ធស្ថានីយវិទ្យុបញ្ជូន/ទទួលពិសេសសម្រាប់បម្រើការងារទិសដៅរបស់រាជរដ្ឋាភិបាល។
- កិច្ចការសង្គ្រោះបន្ទាន់និងការជួយសង្គ្រោះដទៃទៀតដែលត្រូវប្រើប្រាស់ហ្វ្រេកង់សម្រាប់ដោយស្ថានីយវិទ្យុបញ្ជូន/ទទួលស្ថិតនៅក្រោមបទប្បញ្ញត្តិនាពេលបច្ចុប្បន្ន។
- ស្ថានីយវិទ្យុផ្សាយសំឡេងនិងទស្សន៍ជាតិកម្ពុជា រួមទាំងបរិក្ខារវិទ្យុបំរើឱ្យដំណើរការផ្សាយ។ *KW*